



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ  
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

របាយការណ៍កម្មសិក្សាបញ្ចប់ការសិក្សា

## ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

កម្មសិក្សា ពីថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០១៩ ដល់ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៩

ឈ្មោះស្ថាប័ន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្តាល

តាក់តែងឡើងដោយ  
និស្សិតឈ្មោះ **ស៊ីង តេនា**  
**ឌី តារាង**

សាស្ត្រាចារ្យណែនាំ  
លោក **ព្រំ សុគុណ**

ថ្នាក់បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ  
ជំនាន់ទី១២

ឆ្នាំចូលសិក្សា ២០១៥  
ឆ្នាំសរសេររបាយការណ៍ ២០១៩

## **សេចក្តីថ្លែងអំណរគុណ**

យើងខ្ញុំឈ្មោះ **ឪ តារាម្យ** និង **សីង រតនា** ជានិស្សិតថ្នាក់បរិញ្ញាបត្រផ្នែក ធនាគារ និង ហិរញ្ញវត្ថុ ឆ្នាំទី៤ ជំនាន់ទី១២ ក្រុម B4C2 នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច សូមសម្តែងនូវសេចក្តីដឹងគុណ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះ ៖

លោក **ឪពុក** និង **អ្នកម្តាយ** ជាទីគោរពដែលបានផ្តល់កំណើតព្រមទាំងចិញ្ចឹមបីបាច់ ថែរក្សា អប់រំ ទូន្មាន ប្រៀនប្រដៅកូន មិនថាត្រូវពុះពារនូវរាល់ឧបសគ្គបែបណាក៏ដោយ លោក ទាំងពីរផ្តល់ឱកាសចំពោះកូនឱ្យបានសិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹងជ្រៅជ្រះនិងក្លាយជា កូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អនាពេលសព្វថ្ងៃ ។

ឯកឧត្តមសាកលវិទ្យាធិការនិងលោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស លោកសាស្ត្រា ចារ្យ និងមន្ត្រីរាជការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចទាំងអស់ ជា ពិសេស លោកសាស្ត្រាចារ្យ **ព្រំ សុគុណ** ដែលបានចំណាយពេលវេលា និងកម្លាំងកាយ ចិត្ត ដ៏ មានតម្លៃក្នុងការណែនាំ និងផ្តល់នូវដំបូន្មានល្អៗ ព្រមជាមួយការសម្រួលរាល់កំហុសឆ្គង ដែលនាំ ឱ្យការសរសេររបាយការណ៍កម្មសិក្សារបស់យើងខ្ញុំ ទទួលបានជោគជ័យជាស្ថាពរប្រកបដោយ ប្រសិទ្ធភាព ។

លោក **ហ្វូរ រតនៈ** ជានាយកប្រតិបត្តិធនធានមនុស្ស ធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្តាល ដែលបានអនុញ្ញាតឱ្យក្រុមយើងខ្ញុំបានចុះកម្មសិក្សានៅធនាគារ ការិយាល័យ កណ្តាល របស់លោកនាយក ។

លោក **តិត ភូចាន់ថាណា** ជាប្រធានផ្នែកគ្រប់គ្រងនិងរៀបចំថវិកា របស់ធនាគារ អេ ស៊ីលីដា ភីអិលស៊ីការិយាល័យ កណ្តាលដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីសហការ យ៉ាងរីករាយ និងជិតស្និទ្ធក្នុងការពន្យល់ណែនាំផ្តល់ជាចំណេះដឹង និងព័ត៌មាននានា ដែលពាក់ ព័ន្ធនឹងប្រធានបទរបស់យើងខ្ញុំ ។

ជាទីបញ្ចប់យើងខ្ញុំ សូមគោរពជូន លោកឪពុក អ្នកម្តាយ ឯកឧត្តមសាកលវិទ្យាធិការ លោកគ្រូសាស្ត្រាចារ្យ ព្រមទាំង លោកនាយក និងបុគ្គលិកទាំងអស់របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមឱ្យមានសុខភាពល្អ រកទទួលបានមានបាន សុខសុភមង្គល ប្រកបការងារទទួល បានជោគជ័យគ្រប់ភារៈកិច្ចនិងគ្រប់ពេលវេលា។



## អារម្ភកថា

វិស័យធនាគារ គឺជាវិស័យមួយដែលកំពុងមានសន្ទុះរីកលូតលាស់យ៉ាងខ្លាំង និងឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះដែរ វិស័យធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុ។ ក្នុងចំណោមធនាគារជាច្រើននៅក្នុងប្រទេសកម្ពុជា ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារឈានមុខគេ ដែលបានផ្តល់សេវាឥណទាន សេវាកម្ម និងជាធនាគារមួយដែលមានការរីកចម្រើនគួរអោយកត់សំគាល់ផងដែរក្នុងផ្នែកវិស័យហិរញ្ញវត្ថុសម្រាប់ធ្វើការផ្តល់ជូនដល់អតិថិជនរបស់ខ្លួនតាមតម្រូវការ។ ដោយសង្កេតឃើញនូវ សក្តានុពលភាព របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី យើងខ្ញុំបានសម្រេចចិត្ត ជ្រើសរើសការសិក្សាស្រាវជ្រាវលើប្រធានបទ “ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី” ក្នុងគោលបំណងផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ក្នុងន័យធ្វើឱ្យប្រសើរឡើងពុទ្ធិនិងពង្រឹងនូវចំណេះដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ។

យើងខ្ញុំសង្ឃឹមថា របាយការណ៍បញ្ចប់ការសិក្សាមួយនេះ នឹងអាចជួយឱ្យអ្នកអាន មិត្តនិស្សិតជំនាន់ក្រោយអាចធ្វើការស្វែងយល់ អំពីការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានល្អនិងមានប្រសិទ្ធភាពជាក់ជាពុំខាន ។

ទោះបីជាមានការខិតខំ ព្យាយាមធ្វើឱ្យការស្រាវជ្រាវមួយនេះ ចេញជាសមិទ្ធផលក៏ដោយ ក៏វាអាចនៅមានកំហុស ដូច្នេះ យើងខ្ញុំសូមអភ័យទោសទុកជាមុន នៅរាល់កំហុសឆ្គងដោយអចេតនា ពីសំណាក់សាស្ត្រាចារ្យ និងមិត្តនិស្សិត ចំពោះរាល់កំហុសឆ្គងទាំងឡាយដែលបានកើតឡើង ។ យើងខ្ញុំរង់ចាំទទួលនូវការរិះគន់ក្នុងន័យស្ថាបនាគ្រប់បែបយ៉ាងពីសំណាក់ សាស្ត្រាចារ្យ និងមិត្តនិស្សិត មិត្តអ្នកអាន ដើម្បីកែលម្អឱ្យស្នាដៃមួយនេះកាន់តែមានភាពប្រសើរឡើង ។

## **មាតិកា**

|                      |    |
|----------------------|----|
| បញ្ជីអក្សរកាត់ ..... | v  |
| បញ្ជីតារាង .....     | vi |
| បញ្ជីរូបភាព .....    | vi |

## **សេចក្តីផ្តើម**

|                                          |   |
|------------------------------------------|---|
| ១. លំនាំបញ្ហា .....                      | ១ |
| ២. ចំណេញបញ្ហានៃការស្រាវជ្រាវ .....       | ២ |
| ៣. គោលបំណងនៃការសិក្សាស្រាវជ្រាវ .....    | ២ |
| ៤. ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ ..... | ២ |
| ៥. វិធីសាស្ត្រក្នុងការស្រាវជ្រាវ .....   | ៣ |
| ៦. សារៈសំខាន់នៃការស្រាវជ្រាវ .....       | ៣ |
| ៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ .....     | ៤ |

## **ជំពូកទី១**

### **រំលឹកទ្រឹស្តី**

|                                                                                         |    |
|-----------------------------------------------------------------------------------------|----|
| ១.១. លក្ខណៈទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ .....                                             | ៦  |
| ១.១.១. និយមន័យរបាយការណ៍ហិរញ្ញវត្ថុទូទៅ .....                                            | ៦  |
| ១.១.២. គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ .....                                              | ៦  |
| ១.១.៣. មុខងាររបាយការណ៍ហិរញ្ញវត្ថុ .....                                                 | ៧  |
| ១.១.៤. អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ .....                                         | ៧  |
| ១.១.៥. សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ .....                                             | ៩  |
| ១.១.៥.១. តារាងតុល្យការ ( Balance Sheet ) .....                                          | ១១ |
| ១.១.៥.២. របាយការណ៍លទ្ធផល ( Income Statement ) .....                                     | ១២ |
| ១.១.៥.៣. របាយការណ៍លំហូរសាច់ប្រាក់ ( Statement of Cash Flow ) .....                      | ១៤ |
| ១.១.៥.៤. របាយការណ៍បម្រែបម្រួលមូលនិធិម្ចាស់ហ៊ុន ( Statement of retained earnings ) ..... | ១៦ |
| ១.១.៥.៥. របាយការណ៍កំណត់សម្គាល់ ( Explanatory Note ) .....                               | ១៦ |
| ១.២. ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ .....                                                 | ១៧ |

|                                                                 |    |
|-----------------------------------------------------------------|----|
| ១.២.១. និយមន័យនៃវិភាគរបាយការណ៍ហិរញ្ញវត្ថុ .....                 | ១៧ |
| ១.២.២. គោលបំណងនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ .....              | ១៧ |
| ១.២.៣. ឧបករណ៍ប្រើប្រាស់ក្នុងការវិភាគរបាយការណ៍ .....             | ១៧ |
| ១.២.៣.១. ការវិភាគតាមខ្សែដេក (Horizontal Analysis) .....         | ១៨ |
| ១.២.៣.២. ការវិភាគតាមខ្សែឈរ (Vertical Percentage Analysis) ..... | ១៩ |
| ១.២.៣.៣. ការវិភាគតាមអនុបាត (Ratio Analysis) .....               | ១៩ |
| ១.២.៣.៤. ការវិភាគតាមប្រព័ន្ធ Du Pont .....                      | ២០ |
| ១.២.៣.៥. ការវិភាគតាមអនុបាតហានិភ័យ (Risk Ratio Analysis) .....   | ២០ |

## ជំពូកទី២

### ស្ថានភាពទូទៅរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី

|                                                                                   |    |
|-----------------------------------------------------------------------------------|----|
| ២.១. ប្រវត្តិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី .....                                  | ២១ |
| ២.២. ទីតាំងភូមិសាស្ត្ររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្តាល .....         | ២២ |
| ២.៣. អង្គការលេខរបស់ធនាគារ អេស៊ីលីដា .....                                         | ២៣ |
| ២.៤. ស្លាកសញ្ញា និងអត្តន័យ .....                                                  | ២៥ |
| ២.៤.១ ផ្លាកសញ្ញាចាស់ .....                                                        | ២៥ |
| ២.៤.១.១ អត្តន័យនៃស្លាកសញ្ញារូបចាស់ .....                                          | ២៥ |
| ២.៤.១.២ មូលហេតុនៃការយករូបរាងជាផ្លាកសញ្ញា .....                                    | ២៦ |
| ២.៤.២ ផ្លាកសញ្ញាថ្មី .....                                                        | ២៦ |
| ២.៤.៣. អត្តន័យនិមិត្តសញ្ញារបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី បច្ចុប្បន្ន .....        | ២៧ |
| ២.៤.៤. មូលហេតុដែលយក អក្សរ ធ្វើជានិមិត្តសញ្ញា .....                                | ២៧ |
| ២.៥. ទស្សនៈវិស័យ បេសកកម្ម គោលដៅនិងវប្បធម៌ការងាររបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ..... | ២៧ |
| ២.៥.១. ទស្សនៈវិស័យ .....                                                          | ២៧ |
| ២.៥.២. បេសកកម្ម .....                                                             | ២៨ |
| ២.៥.៣. គោលដៅ .....                                                                | ២៨ |
| ២.៥.៤. វប្បធម៌ការងារ .....                                                        | ២៨ |
| ២.៦. ដើមទុន និងចំណែកភាគហ៊ុន .....                                                 | ៣០ |
| ២.៧. ផលិតផល និងសេវាកម្មរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី .....                       | ៣២ |

|                                                       |    |
|-------------------------------------------------------|----|
| ២.៧.១. សេវាឥណទាន .....                                | ៣២ |
| ២.៧.២. សេវាបញ្ញើ-សន្សំ .....                          | ៣២ |
| ២.៧.៣. សេវាធនាគារ អេឡិចត្រូនិច .....                  | ៣៣ |
| ២.៧.៤. សេវាចាត់ចែងសាច់ប្រាក់ .....                    | ៣៣ |
| ២.៧.៥. សេវាផ្ទេរប្រាក់ .....                          | ៣៣ |
| ២.៧.៦. សេវាផ្សេងៗ .....                               | ៣៣ |
| ២.៧.៧. បណ្តាញម៉ាស៊ីនអេធីអឹម (ATM) .....               | ៣៤ |
| ២.៨. បុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ..... | ៣៤ |

### **ជំពូកទី៣**

#### **ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ**

|                                                                                                                          |    |
|--------------------------------------------------------------------------------------------------------------------------|----|
| ៣.១.របាយការណ៍ហិរញ្ញវត្ថុ .....                                                                                           | ៣៦ |
| ៣.១.១. របាយការណ៍លទ្ធផលផល (Income Statement) .....                                                                        | ៣៦ |
| ៣.១.២. តារាងតុល្យការ .....                                                                                               | ៣៩ |
| ៣.២.វិធីសាស្ត្រក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ .....                                                                   | ៤២ |
| ៣.៣.ការវិភាគតាមអនុបាត(Ratio Analysis) .....                                                                              | ៤២ |
| ៣.៣.១. អនុបាតលទ្ធភាពស្វែងរកប្រាក់ចំណេញ (Profitability Ratio) .....                                                       | ៤៣ |
| ៣.៣.១.១. អនុបាតចំណូលការប្រាក់សុទ្ធផ្សេង និងទ្រព្យសកម្មដែលអាចប្រាក់បានសរុប<br>(Net Interest Margin) .....                 | ៤៣ |
| ៣.៣.១.២. អនុបាតចំណូលមិនមែនការប្រាក់សុទ្ធផ្សេង និងទ្រព្យសកម្មដែលអាចរកការ<br>ប្រាក់បានសរុប (Net Non-interest Margin) ..... | ៤៤ |
| ៣.៣.១.៣. អនុបាតចំណូលប្រតិបត្តិការរបស់ធនាគារ (Bank Operating Margin) .....                                                | ៤៥ |
| ៣.៣.១.៤. អនុបាតលម្អៀងនៃប្រាក់ចំណេញ (Net Profit Margin) .....                                                             | ៤៦ |
| ៣.៣.២. អនុបាតសន្ទនីភាព (Liquidity Ratio) .....                                                                           | ៤៧ |
| ៣.៣.២.១. អនុបាតលម្អៀងឥណទាននិងបញ្ញើ (Loans to Deposit Ratio) .....                                                        | ៤៨ |
| ៣.៣.២.២. អនុបាតលម្អៀងសាច់ប្រាក់ និងបញ្ញើ (Cash to total Deposit) .....                                                   | ៤៩ |
| ៣.៣.២.៣. អនុបាតចរន្ត (Current Ratio) .....                                                                               | ៤៩ |
| ៣.៣.៣. អនុបាតលើគុណភាពទ្រព្យសកម្ម (Asset Utilization Ratio) .....                                                         | ៥១ |

|                                                          |    |
|----------------------------------------------------------|----|
| ៣.៣.៤.អនុបាតសាធនភាព (Solvency Ratio).....                | ៥២ |
| ៣.៣.៤.១.អនុបាតបំណុលសរុប (Debt Ratio) .....               | ៥២ |
| ៣.៣.៤.២.មេគុណមូលធន (Equity Multiplier).....              | ៥៣ |
| ៣.៤.ការវិភាគតាម Du Pont .....                            | ៥៣ |
| ៣.៥.ការវិភាគតាមអនុបាតហានិភ័យ (Risk Ratio Analysis) ..... | ៥៥ |
| ៣.៥.១.ការវិភាគហានិភ័យឥណទាន( Credit Risk) .....           | ៥៥ |
| ៣.៥.២.ការវិភាគហានិភ័យសន្ទនីយភាព (Liquidity Risk).....    | ៥៦ |
| ៣.៥.៣.ការវិភាគហានិភ័យសោធនភាព (Solvency Risk) .....       | ៥៧ |
| ៣.៦. លទ្ធផលនៃការស្រាវជ្រាវ.....                          | ៥៨ |
| ៣.៦.១. ចំណុចខ្លាំង.....                                  | ៥៨ |
| ៣.៦.២. ចំណុចខ្សោយ .....                                  | ៥៨ |

### **សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍**

|                           |    |
|---------------------------|----|
| ១. សេចក្តីសន្និដ្ឋាន..... | ៥៩ |
| ១. ការផ្តល់អនុសាសន៍ ..... | ៥៩ |



## **អក្សរកាត់**

|       |                                                              |
|-------|--------------------------------------------------------------|
| NBC   | : National Bank of Cambodia                                  |
| IAS   | : International Accounting Standards                         |
| IFRS  | : International Financial Reporting Standards                |
| ILO   | : International Labor Organization                           |
| UNDP  | : United-Nation Development Project                          |
| USAID | : United State Agency for International Development          |
| IFC   | : International Finance Corporation                          |
| DEG   | : Deutsche Investition –und Entwicklungs gesellschaft        |
| Plc.  | : Public Limited Company                                     |
| SWIFT | : Society of Worldwide Interbank Financial Telecommunication |
| ATM   | : Automatic Teller Machine                                   |

## បញ្ជីតារាង

|                                                                  |       |
|------------------------------------------------------------------|-------|
| ខ្លឹមសារ                                                         | ទំព័រ |
| គំនូសតាងទី១ ទម្រង់តារាង តុល្យការ .....                           | ១៧    |
| គំនូសតាងទី២ ទម្រង់របាយការណ៍លទ្ធផល .....                          | ១៩    |
| គំនូសតាង៣ ទម្រង់របាយការណ៍ការចលនាសាច់ប្រាក់ .....                 | ២១    |
| គំនូសតាងទី៤ តារាងតុល្យការប្រៀបធៀបតាម ក្នុងឆ្នាំ២០១៧ និង២០១៨..... | ៤៩    |
| គំនូសតាងទី៥ តារាងតុល្យការប្រៀបធៀបតាម ក្នុងឆ្នាំ២០១៧ និង២០១៨..... | ៥១    |

## បញ្ជីរូប

|                                                                            |    |
|----------------------------------------------------------------------------|----|
| ១.៣.៥ សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ.....                                  | ១០ |
| ២.២. ទីតាំងភូមិសាស្ត្ររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្តាល៣១..... | ២៣ |
| ២.៣. អង្គការលេខរបស់ធនាគារ អេស៊ីលីដា.....                                   | ២៤ |
| ២.៤. ស្លាកសញ្ញាចាស់ .....                                                  | ២៥ |
| ២.៤. ស្លាកសញ្ញាថ្មី.....                                                   | ២៧ |

**សេចក្តីផ្តើម**

**១. លំនាំបញ្ជាក់**

ប្រទេសកម្ពុជាបានក្លាយជាសមាជិកទី ១៤៨ របស់អង្គការពិភពលោក នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០០៤។ យើងសង្កេតឃើញថា ផលិតផលក្នុងស្រុកសរុប មានការកើន ឡើងពី ២,២០៤ លានដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៣ រហូតដល់ ៤,៦៧៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០០៤ ក្នុងអត្រា កំណើនជាមធ្យមច្រើនជាង៥% ខណៈពេលដែលពាណិជ្ជកម្មសរុបរបស់ខ្លួនបានកើនឡើងជាង ប្រាំដងចាប់ពី ១,០៥១ លានដុល្លារអាមេរិក ក្នុងឆ្នាំ ១៩៩៣ រហូតដល់ ៦,៨០៤លានដុល្លារអាមេរិក ក្នុងឆ្នាំ២០០៤ (World Bank, ២០០៦)។<sup>1</sup> នៅក្នុងឆ្នាំ២០១៨ ផលិតផលក្នុងស្រុកសរុប មានការ កើនឡើងចំនួន ៦,៩% ធៀបនឹងឆ្នាំ២០១៧ ដែលស្មើនឹង១,៥៦៨លានដុល្លារអាមេរិក។ ដោយសារអត្រាកំណើនផលិតផលប្រចាំឆ្នាំមានការកើនឡើងយ៉ាងនេះហើយ ទើបធ្វើឱ្យសេដ្ឋកិច្ច របស់ប្រទេសកម្ពុជាមានការអភិវឌ្ឍជាលំដាប់។

ការអភិវឌ្ឍប្រទេស គឺមិនអាចពឹងផ្អែកតែលើវិស័យសេដ្ឋកិច្ចតែមួយនោះទេក្នុងនោះក៏មាន វិស័យហិរញ្ញវត្ថុចូលរួមផងដែរហើយវិស័យហិរញ្ញវត្ថុបានជួយសម្របសម្រួលការសន្សំការវិនិយោគ និងជំរុញការប្រើប្រាស់ធនធានហិរញ្ញវត្ថុមានប្រសិទ្ធភាព។ ម៉្យាងវិញទៀតដោយមានកំណើន តម្រូវការ ធនធានហិរញ្ញវត្ថុបែបនេះរួមជាមួយ និងស្ថេរភាពនយោបាយធ្វើឱ្យវិស័យហិរញ្ញវត្ថុនៅ ប្រទេសកម្ពុជាមានការលូតលាស់យ៉ាងខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារមួយដែលឈានមុខគេក្នុងប្រទេសកម្ពុជា ដែលមានបណ្តាញការិយាល័យ ប្រតិបត្តិការគ្រប់ ២៥ ខេត្ត-ក្រុង និងសាខាបុត្រសម្ព័ន្ធ នៅប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ាផង ដែរ។ ការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយចំពោះ ពីព្រោះ បើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ ខ្លួនបានល្អនោះធ្វើឱ្យដំណើរការអាជីវកម្មទទួលបានជោគជ័យ។ ផ្ទុយទៅវិញវាអាចធ្វើអោយអង្គ ភាពរបស់ខ្លួនជួបបញ្ហាប្រចាំថ្ងៃ រហូតឈានដល់ការក្ស័យធន ប្រសិនបើការគ្រប់គ្រងនោះគ្មាន ប្រសិទ្ធភាព ហើយមិនអាចរកវិធីសាស្ត្រដោះស្រាយបាន។ ដោយមើល។<sup>2</sup> ឃើញពីសារៈសំខាន់ នៃការគ្រប់គ្រងហិរញ្ញវត្ថុ ហេតុដូច្នេះហើយទើបយើងខ្ញុំសម្រេចចិត្តធ្វើការស្រាវជ្រាវលើប្រធានបទ

<sup>1</sup> <http://www.worldbank.org>country>cambodia,retrieved> date (02/04/2019)

<sup>2</sup> <http://www.nbc.org.kh>

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីចង់ដឹងពីប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ របស់ ធនាគារ។

**២. បំណងបញ្ជាក់នៃការស្រាវជ្រាវ**

ការរីកចម្រើនយ៉ាងរហ័សនៅក្នុងវិស័យសេដ្ឋកិច្ចនិង វិស័យផ្សេងៗទៀត ជាពិសេសវិស័យ ហិរញ្ញវត្ថុ គឺធ្វើការអោយមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាដែលទាមទារអោយឲ្យអង្គភាពចេះធ្វើ ការបែងចែក និងគ្រប់គ្រងហិរញ្ញវត្ថុឲ្យចំទិសដៅ។ ស្របពេលជាមួយគ្នានេះដែរនៅកម្ពុជាក៏មាន មានគ្រឹះ ស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើនបានកំពុងនិងដំណើរការប្រតិបត្តិការអាជីវកម្ម និងធ្វើការប្រកួតប្រជែងគ្នាដើម្បីទាក់ទាញអតិថិជនពីគ្នាទៅវិញទៅមក និងដើម្បីស្វែងរក ប្រាក់ ចំណេញ នៅក្នុងនោះគេសង្កេតឃើញមានធនាគារ អេស៊ីលីដា ភីអិលស៊ី ជាដើម។ នៅក្នុងការ សិក្សាស្រាវជ្រាវនេះ យើងចង់ដឹងថាធនាគារ អេស៊ីលីដា ភីអិលស៊ី មានស្ថាហិរញ្ញវត្ថុរបស់ខ្លួន យ៉ាងដូចម្តេចនៅឆ្នាំ២០១៨ បើធៀបនឹងឆ្នាំ ២០១៧។

**៣. គោលបំណងនៃការសិក្សាស្រាវជ្រាវ**

ការសិក្សាស្រាវជ្រាវនេះ ផ្ដោតសំខាន់លើការវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងគោល បំណងដាក់លាក់ដូចខាងក្រោម៖

- សិក្សាពីស្ថានភាពទូទៅរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
- ស្វែងយល់ពីវិធីសាស្ត្រក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា
- ដឹងអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ីនៅឆ្នាំ២០១៨ បើធៀបនឹង ឆ្នាំ ២០១៧។

**៤. ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ**

ការសិក្សាស្រាវជ្រាវនេះ ផ្ដោតសំខាន់ទៅលើការគ្រប់គ្រងវិភាគរបាយការណ៍ហិរញ្ញវត្ថុ ដែលប្រព្រឹត្តនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងវិធីសាស្ត្រក្នុងការវិភាគដែលប្រកបដោយ ប្រសិទ្ធភាពនៃការគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលក្នុង ការសិក្សានេះបានលើកយករបាយការណ៍ប្រចាំឆ្នាំ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងកំឡុង ពេល ២ឆ្នាំចុងក្រោយ គឺឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៨។

**៥. វិធីសាស្ត្រក្នុងការស្រាវជ្រាវ**

របាយការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យទិន្នន័យបន្ទាប់បន្សំ និងការវិភាគដូចខាងក្រោម ៖

**ក. ទិន្នន័យបន្ទាប់បន្សំ**

ទិន្នន័យបន្ទាប់បន្សំ គឺជាទិន្នន័យដែលមានស្រាប់ហើយអាចទទួលបានតាមរយៈឯកសារមួយចំនួនដែលរកបាននៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងឯកសារដែលពាក់ព័ន្ធ។ ឯកសារទាំងអស់នោះរួមមានដូចជា ៖

- ឯកសារដែលពាក់ព័ន្ធនឹងគោលនយោបាយ និងនីតិវិធីនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
- សៀវភៅកម្រងអត្ថបទ ដែលទាក់ទងនឹង ធនាគារ អេស៊ីលីដា ភីអិលស៊ី។

**ខ. ការវិភាគទិន្នន័យ**


ការស្រាវជ្រាវនេះពឹងផ្អែកលើប្រភពនៃការស្នើសុំពី ធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្តាល និងយកទិន្នន័យទាំងនោះមកធ្វើការវិភាគតាមបែបគុណវិស័យ។

**៦. សារៈសំខាន់នៃការស្រាវជ្រាវ**

យើងខ្ញុំសង្ឃឹមថា ស្នាដៃនៃការស្រាវជ្រាវនេះ នឹងផ្តល់នូវអត្ថប្រយោជន៍សម្រាប់មិត្តអ្នកអាន ក៏ដូចជានិស្សិត និងអ្នកស្រាវជ្រាវទាំងឡាយនូវទ្រឹស្តី ដែលទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុក៏ដូចជាអាចស្វែងយល់ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ជាពិសេសលទ្ធផលនៃការស្រាវជ្រាវ ផ្តល់ជាព័ត៌មានសម្រាប់អ្នកគ្រប់គ្រងនិងអ្នកវិនិយោគដឹងពីស្ថានភាពហិរញ្ញវត្ថុដើម្បីធ្វើជាមូលដ្ឋានក្នុងការធ្វើការសម្រេចចិត្តផ្សេងៗ។

**៧. របៀបសម្ព័ន្ធនៃការស្រាវជ្រាវ**

ដើម្បីឱ្យមានភាពងាយស្រួលក្នុងការសិក្សា និងរៀបចំរបាយការណ៍នេះមានការបែងចែក ជាផ្នែកដូចខាងក្រោម ៖



❖ **សេចក្តីផ្តើម**

នៅក្នុងផ្នែកនេះ នឹងបង្ហាញអំពីលំនាំបញ្ជាក់នៃការស្រាវជ្រាវ ចំណោទបញ្ជាក់នៃការស្រាវជ្រាវ គោលបំណងនៃការសិក្សាស្រាវជ្រាវ ទំហំនិងដែនកំណត់នៃការស្រាវជ្រាវ វិធីសាស្ត្រក្នុងការសិក្សាស្រាវជ្រាវ និងសារៈសំខាន់នៃការសិក្សាស្រាវជ្រាវ។

❖ **ជំពូកទី១ ៖ លើកទ្រឹស្តី**

នៅក្នុងជំពូកនេះ នឹងលើកឡើងនូវទ្រឹស្តីផ្សេងៗ ដែលទាក់ទងទៅនឹងប្រធានបទ។

❖ **ជំពូកទី២ ៖ ស្ថានភាពទូទៅរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី**

ក្នុងជំពូកនេះ នឹងបង្ហាញអំពីស្ថានភាពទូទៅរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលមានដូចជា ប្រវត្តិនៃការកើតនៃធនាគារ ទីតាំងភូមិសាស្ត្រ ផ្លាកសញ្ញា អត្តន័យ ទស្សនៈវិស័យ បេសកកម្ម គោលដៅ វប្បធម៌ការងារ ផលិតផល និង សេវាកម្ម របស់ ធនាគារអេស៊ីលីដា ភីអិលស៊ី។

❖ **ជំពូកទី៣ ៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី**

ក្នុងជំពូកនេះ នឹងបង្ហាញអំពីគោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ វិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ការវិភាគចំណុចខ្លាំង និងចំណុចខ្សោយរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី។

❖ **សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍**

ក្នុងផ្នែកនេះ នឹងធ្វើការសរុបមតិលើខ្លឹមសាររួមនៃរបាយការណ៍ទាំងមូល និងផ្តល់ជាអនុសាសន៍ខ្លះៗសម្រាប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការអនុវត្តន៍ទិសដៅបន្ត។

**ជំពូកទី១**

**រំលឹកទ្រឹស្តី**

**១.១. លក្ខណៈទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ**

**១.១.១. និយមន័យរបាយការណ៍ហិរញ្ញវត្ថុទូទៅ**

របាយការណ៍ហិរញ្ញវត្ថុ គឺជាកំណត់ត្រាជាផ្លូវការមួយនៃសកម្មភាពហិរញ្ញវត្ថុរបស់អាជីវកម្ម បុគ្គលណាមួយ។ របាយការណ៍ហិរញ្ញវត្ថុត្រូវតែមានលក្ខណៈងាយយល់មានទំនាក់ទំនងគ្នាគួរឱ្យ ទុកចិត្តបាន និងមានការប្រៀបធៀប។ រាល់ទ្រព្យសកម្ម ទ្រព្យអកម្ម និងមូលធនរបស់ម្ចាស់ ដែល ត្រូវបានគេកត់ត្រា និងមានទំនាក់ទំនងផ្ទាល់ទៅនឹងតួនាទីហិរញ្ញវត្ថុរបស់អង្គភាពមួយ។ ចំពោះ រាល់ចំណូលនិងចំណាយដែលគេបានកត់ត្រា គឺមានទំនាក់ទំនងដោយផ្ទាល់ជាមួយនិងប្រតិបត្តិ ការហិរញ្ញវត្ថុរបស់អង្គភាពមួយ។

តាមស្តង់ដារគណនេយ្យកម្ពុជានិងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា បានឱ្យនិយមន័យ ទៅលើរបាយការណ៍ហិរញ្ញវត្ថុថា គឺជារបាយការណ៍ស្តីពីស្ថានភាពហិរញ្ញវត្ថុ លទ្ធផលនៃ សកម្មភាពនានា និងពីចលនាសាច់ប្រាក់របស់អង្គភាពណាមួយ នៅក្នុងការិយបរិច្ឆេទណាមួយ។

របាយការណ៍ហិរញ្ញវត្ថុ គឺជាព័ត៌មានដែលមានគណនេយ្យយ៉ាងសំខាន់ដែលប្រាប់អោយ ម្ចាស់សហគ្រាសឬស្ថានប័នដឹងពីប្រាក់ចំណេញដើមទុន ចំណូល ចំណាយ ឬចលនាសាច់ប្រាក់ទាំង មូលនូវក្នុងពេលអំឡុងពេលណាមួយ ដើម្បីធ្វើការសម្រេចចិត្តថាគួរបន្តបើកឬបង្រឹកឬក៏បញ្ឈប់ អាជីវកម្មរបស់ខ្លួន។

**១.១.២. គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ**

គោលបំណងទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ គឺជាឯកសារដែលផ្តល់នូវព័ត៌មានស្តីពីជំហរ ឬស្ថានភាពហិរញ្ញវត្ថុ សកម្មភាពប្រតិបត្តិការ និងលំហូរសាច់ប្រាក់របស់អង្គភាព ដែលមាន ប្រយោជន៍ទូទៅចំពោះអ្នកប្រើប្រាស់ ដើម្បីធ្វើការសម្រេចចិត្តដោយភាពត្រឹមត្រូវលើផ្នែកសេដ្ឋកិច្ច ជាងនេះទៅទៀតរបាយការណ៍ហិរញ្ញវត្ថុក៏បានបង្ហាញអំពីលទ្ធភាព និងសមត្ថភាពនៃការគ្រប់គ្រង ផងដែរ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានផ្តល់នូវព័ត៌មានអំពីស្ថានភាពរបស់អង្គភាព មានដូចជា៖

- ទ្រព្យសកម្ម (Assets)
- ទ្រព្យអកម្ម (Liabilities)
- មូលធន (Equity)



- ចំណូលចំណាយ (Income and Expense)
- លំហូរសាច់ប្រាក់ (Cash flows)
- ប្រាក់ចំណេញឬខាត (Net Income/Loss)

### ១.១.៣.មុខងាររបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺជាឯកសារមានសារៈសំខាន់ណាស់ពីព្រោះរបាយការណ៍ហិរញ្ញវត្ថុបង្ហាញពីអ្វី ដែលកើតឡើងនៅក្នុងកាលបរិច្ឆេទកំណត់ជាក់លាក់។ ទោះបីយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់នូវរបាយការណ៍ហិរញ្ញវត្ថុ គឺខ្វល់ខ្វាយអំពីអ្វីដែលកើតមានឡើងនាពេលអនាគត។ ម្ចាស់ភាគហ៊ុនមានភាពកង្វល់ជាមួយចំណូលនៅពេលដែលបានរក និងការបែងចែកជាភាគលាភនៅពេលអនាគត ហើយអ្នកវិនិយោគមានការខ្វល់ខ្វាយជាមួយលទ្ធភាព សងបំណុលនាពេលអនាគតរបស់អង្គភាពផងដែរ។ ដូចនេះរបាយការណ៍ហិរញ្ញវត្ថុមានមុខងារមួយចំនួន ដូចខាងក្រោម៖

- ផ្តល់ព័ត៌មានដ៏មានតម្លៃសម្រាប់ដោះស្រាយរាល់កង្វល់ ឬភាពមន្ទិលសង្ស័យទាំងអស់របស់អ្នកវិនិយោគ ឬគ្រប់គ្រងហិរញ្ញវត្ថុ។
- ផ្តល់នូវរបាយការណ៍ដែលជួយដល់ម្ចាស់កម្មសិទ្ធិ (Owner) អ្នកវិនិយោគ (Investor) ម្ចាស់ឥណទាន (Creditor) និងអ្នកដទៃ (Other) ដើម្បីអោយពួកគេធ្វើការសម្រេចចិត្តវិនិយោគទៅលើអង្គភាព ព្រមទាំងដើម្បីអោយមានទៅនុកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយ។
- បង្ហាញពីព័ត៌មានហិរញ្ញវត្ថុរបស់អង្គភាពដូចជា តារាងតុល្យការ (Balance Sheet) របាយការណ៍លទ្ធផល (Income Statement) របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow) និងរបាយការណ៍មូលធន (Statement of Return Earning)។
- មានមុខងារសម្រាប់បង្ហាញពីស្ថានភាពហិរញ្ញវត្ថុ ពិសេសប្រតិបត្តិការលទ្ធផល និងចលនាសាច់ប្រាក់របស់អង្គភាព ដែលព័ត៌មានទាំងនោះមានសារៈប្រយោជន៍ណាស់ចំពោះអ្នកប្រើប្រាស់ទូទៅ ក្នុងការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុនៃការវិនិយោគរបស់ពួកគេ។

### ១.១.៤ អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានគេរំពេចនិយមប្រើប្រាស់ដើម្បីដឹងអំពីសកម្មភាពអាជីវកម្មពីជនដែលមានចំណាប់អារម្មណ៍ទៅលើអង្គភាព ក្នុងនោះមានដូចខាងក្រោម៖


- រឿងភាគហ៊ុន (Share Holder): ជាធម្មតានៅក្នុងក្រុមហ៊ុនគឺត្រូវតែមានម្ចាស់ភាគហ៊ុនដែលជាអ្នកចេញដើមទុនសម្រាប់បើកអាជីវកម្មក្នុងនោះម្ចាស់ភាគហ៊ុន ដែលមានសិទ្ធិធ្វើការសម្រេចចិត្តមានតែភាគហ៊ុនធម្មតា (Common Stock) ។ ម្ចាស់ភាគហ៊ុនពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតម្លៃទៅលើលទ្ធផល ស្ថានភាពអាជីវកម្ម សមត្ថភាពអ្នកគ្រប់គ្រង ថាតើក្រុមហ៊ុនមានការរីកចម្រើនក្នុងកម្រិតណា និងជាពិសេសទៅទៀតគឺការរៀបចំផែនការសម្រាប់អនាគត។
- អ្នកវិនិយោគ (Investor): អ្នកវិនិយោគភាគច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសក្តានុពលនៃប្រាក់ចំណេញដែលជាការធនាធាននូវការវិនិយោគយូរអង្វែង។ ដូច្នេះការប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ នៅអតីតកាលពិតជាមានសារៈសំខាន់ណាស់ដែលគេប្រើប្រាស់ដើម្បី ឈានទៅដល់ការសម្រេចចិត្តឲ្យចំគោលដៅថាតើគួរទិញ ឬមិនគួរទិញគួររក្សាទុកឬលក់ចេញ គួរទិញឬលក់នៅក្នុងតម្លៃណាមួយនូវភាគហ៊ុនរបស់ក្រុមហ៊ុននោះ។
- អ្នកគ្រប់គ្រង និងអ្នកវិនិយោគ(Manager & Employer)អ្នកគ្រប់គ្រងត្រូវការរបាយការណ៍ហិរញ្ញវត្ថុដើម្បីធ្វើការសម្រេចចិត្តទាក់ទងទៅ និងប្រតិបត្តិការអាជីវកម្មការរៀបចំផែនការសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
- អ្នកឲ្យខ្ចី ឬឥណទាយក (Creditor): ម្ចាស់ឥណទានត្រូវការព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឬអង្គភាព ដើម្បីកំណត់នូវលទ្ធភាពនៃការសងត្រឡប់នូវចំនួនបឺកប្រាក់ ដែលក្រុមហ៊ុនបានខ្ចី និងធ្វើការសម្រេចចិត្តថា តើគួរផ្តល់កម្ចីទៅឲ្យអង្គភាពអាជីវកម្មនោះឬមិនផ្តល់ជូន ដើម្បីធានាបាននូវហានិភ័យឥណទាន។
- អ្នកផ្គត់ផ្គង់ (Supplier): អ្នកផ្គត់ផ្គង់ត្រូវការរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីពិនិត្យលើស្ថានភាពអាជីវកម្ម លទ្ធផលនៃការទូទាត់ ថានៅពេលដែលគេលក់ទំនិញឲ្យទៅក្រុមហ៊ុន តើក្រុមហ៊ុនអាចធ្វើការទូទាត់តាមពេលវេលាដែលបានកំណត់ដែលឬទេ?
- បុគ្គលិក (Employee): បុគ្គលិករបស់ក្រុមហ៊ុនប្រើប្រាស់នូវរបាយការណ៍ហិរញ្ញវត្ថុដើម្បីអោយដឹងបានច្បាស់អំពីដំណើរការរបស់ក្រុមហ៊ុន អាចធានាបាននូវស្ថេរភាពការងារ និងអាចទទួលបាននូវអត្ថប្រយោជន៍បន្ថែមផ្សេងៗ រួមទាំងលទ្ធផលនៃការតំឡើងប្រាក់បៀវត្សរបស់ពួកគេដែលឬទេ?

- រដ្ឋាភិបាល (government)៖ រដ្ឋាភិបាលប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីដឹងពីដំណើរការសេដ្ឋកិច្ច ថាតើគោលនយោបាយរបស់រដ្ឋាភិបាលដែលបានឱ្យអនុវត្តមានប្រសិទ្ធភាពដែលឬទេ? ឬម្យ៉ាងទៀតជាការពាក់ព័ន្ធជាមួយនាយកដ្ឋានពន្ធដារ ដែលជំនួសមុខដោយរដ្ឋាភិបាលត្រូវការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ គឺធានាបាននូវភាពត្រឹមត្រូវថាប្រកបដោយភាពជឿជាក់របស់រដ្ឋាភិបាលតាមស្តង់ដារអាចទទួលយកបាន និងការបង់ពន្ធត្រឹមត្រូវ ស្របតាមចំនួនពិតដែលទទួលបាន។
- សាធារណជន (The Publish)៖ សាធារណជនប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីធ្វើការវាយតម្លៃនូវឥទ្ធិពលរបស់ក្រុមហ៊ុន ទៅលើស្ថានភាពសេដ្ឋកិច្ច បរិស្ថានក្នុងតំបន់ និងសហគមន៍។
- គូប្រកួតប្រជែង (Competition)៖ ជាទូទៅក្រុមហ៊ុន ដែលជាគូប្រជែងភាគច្រើនប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីរៀនសូត្រនិងស្វែងយល់ពីចំណុចខ្លាំង ដែលគួរបដិបក្សរបស់ខ្លួនមានហើយទទួលយកវាមកធ្វើការអភិវឌ្ឍន៍និងអនុវត្តនៅក្នុងក្រុមហ៊ុនខ្លួនដោយកាន់តែប្រសើរឡើង ក្នុងគោលបំណងទទួលបានជោគជ័យស្មើឬលើសគ្រប់ក្រុមហ៊ុនទាំងឡាយ។

### ១.១.៥ សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ

ធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានគេធ្វើការបែងចែក៥ ក្នុងនោះមានដូចខាងក្រោម ៖

- តារាងតុល្យការ (Balance Sheet)
- របាយការណ៍លទ្ធផល (Income Statement)
- របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow)
- របាយការណ៍មូលធន (Statement of Return earning)
- របាយការណ៍កំណត់សម្គាល់ (Explanatoy Note)



**១.១.៥.១. តារាងតុល្យភាព( Balance Sheet )**

តារាងតុល្យភាព គឺជារបាយការណ៍មួយដែលបង្ហាញនូវស្ថានភាពរបស់ក្រុមហ៊ុនឬស្ថាប័ន ក្នុងគោលបំណងឆ្លុះបញ្ចាំងរាល់ធាតុទាំងអស់ នឹងចំនួនទ្រព្យសកម្ម ទ្រព្យអកម្ម មូលធន ដែល បានប្រើប្រាស់ដោយអាជីវកម្មដ្ឋាននៅកាលបរិច្ឆេទជាក់លាក់មួយ។

$$\text{Assets} = \text{Liabilities} + \text{Owner's Equity}$$

សមីភាគណនេយ្យ គឺជាគោលការណ៍នៃប្រព័ន្ធគណនេយ្យដែលនៅប៉ែកខាងឆ្វេងដៃនៃសមីការ មានទំនាក់ទំនងនឹងមូលធន ដែលត្រូវបានត្រួតពិនិត្យដោយក្រុមហ៊ុន ឬទ្រព្យកម្ម។ ធនធានទាំង នេះ គឺសម្រាប់វិនិយោគ ដើម្បីរំពឹងគិតទុកថាស្វែងរកប្រាក់ចំណេញក្នុងពេលអនាគត ដោយបាន បញ្ចូលទៅក្នុងសកម្មភាពប្រតិបត្តិការ។ ចំណែកមូលនិធិនៅប៉ែកខាងស្តាំនៃសមីការសម្គាល់ ទៅលើមូលនិធិដែលទទួលបានពីអ្នកដែលបានពីនាក់ដែលអោយខ្ចី និងបំណុលផ្សេងៗទៀត ឬឯ ម្ចាស់ទ្រព្យគឺជាមូលនិធិសរុប ដែលបានវិនិយោគ ឬត្រូវបានផ្តល់ដោយម្ចាស់ទុន និងការបង្កទុកនៃ កម្រៃពីចំនួនលើសនៃការបែងចែកទៅម្ចាស់ភាគហ៊ុន ។ តារាងតុល្យភាពតុល្យភាពត្រូវបានបែងចែក ជា២ផ្នែកគឺ ទ្រព្យសកម្ម (Assets ) និងទ្រព្យអកម្ម/បំណុល (liabilities ) ឬក៏ជាមួយទ្រព្យម្ចាស់ (Owner 's Equity ) ។

គំនូសតាងទី១ ទម្រង់តារាង តុល្យភាព

**ACLEDA Bank Plc, Hard office  
Separate Balance Sheet  
As at 31 December 2018**

| <b>ASSETS</b>                   |     |  |
|---------------------------------|-----|--|
| Cash on hand                    | XXX |  |
| Balances with the central banks | XXX |  |
| Balances with other banks       | XXX |  |
| Loans and advances to customers | XXX |  |
| Other assets                    | XXX |  |
| Investment in subsidiaries      | XXX |  |
| Property and equipment          | XXX |  |

|                                               |     |            |
|-----------------------------------------------|-----|------------|
| Intangible assets                             | XXX |            |
| Deferred tax assets                           | XXX |            |
| Other investments                             | XXX |            |
| <b>TOTAL ASSETS</b>                           |     | <b>XXX</b> |
| <b>LIABILITIES AND EQUITY</b>                 |     |            |
| <b>LIABILITIES</b>                            |     |            |
| Due to other banks and financial institutions | XXX |            |
| Deposits from customers                       | XXX |            |
| Provision for off balance sheet commitments   | XXX |            |
| Other liabilities                             | XXX |            |
| Borrowings                                    | XXX |            |
| Subordinated debts                            | XXX |            |
| Current income tax liabilities                | XXX |            |
| Employee benefits                             | XXX |            |
| <b>TOTAL LIABILITIES</b>                      |     | <b>XXX</b> |
| <b>EQUITY</b>                                 |     |            |
| Share capital                                 | XXX |            |
| General reserves                              | XXX |            |
| Retained earnings                             | XXX |            |
| <b>TOTAL EQUITY</b>                           |     | <b>XXX</b> |
| <b>TOTAL LIABILITIES AND EQUITY</b>           |     | <b>XXX</b> |

#### ១.១.៥.២. របាយការណ៍លទ្ធផលផល (Income Statement)

របាយការណ៍លទ្ធផលផលគឺជារបាយការណ៍សម្រាប់រៀបរាប់ពីសកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងអំឡុងពេលជាក់លាក់មួយ ដែលជាធម្មតាធ្វើឡើងក្នុងរយៈពេលមួយឆ្នាំ។

របាយការណ៍លទ្ធផល គឺជារបាយការណ៍ហិរញ្ញវត្ថុ ដែលសង្ខេបនូវរាល់សកម្មភាពចំណូល និងចំណាយរបស់ក្រុមហ៊ុនក្នុងពេលមួយជាក់លាក់។ របាយការណ៍ ជារបាយការណ៍សំខាន់ប្រភេទ វាបានបង្ហាញនូវប្រាក់ប្រាក់ចំណេញ ឬ ខាតរបស់ក្រុមហ៊ុនមួយនៅកាលបរិច្ឆេទកំណត់មួយ។

របាយការណ៍លទ្ធផល វាស់នូវប្រតិបត្តិការហិរញ្ញវត្ថុ ដែលជះឥទ្ធិពលទៅលើការគ្រប់គ្រង និងការសម្រេចចិត្ត លើប្រតិបត្តិការអាជីវកម្ម និងផ្តល់បាននូវភាពស្មើភាពអំពីចំណូលចំណាយព្រមទាំងលទ្ធផលគណនេយ្យចំណេញ ឬខាតនៃអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងអំឡុងពេលជាក់លាក់ណាមួយ។

ចំពោះលទ្ធផលនៃរបាយការណ៍នេះ នឹងត្រូវបានគេឆ្លើយតបទៅនឹងសំណួរមួយចំនួនដូចខាងក្រោម៖

- តើក្រុមហ៊ុនមានដំណើរការល្អឬយ៉ាងណា?
- តើក្រុមហ៊ុនបានបែងចែកប្រាក់ចំណេញទាំងអស់នោះទៅអោយជាភាគលាភ និងប្រាក់ចំណេញរក្សាទុកមួយចំនួនប៉ុន្មាន?

ដើម្បីធ្វើការគណនានូវប្រាក់ចំណេញឬខាតរបស់ក្រុមហ៊ុន ត្រូវបានគេអនុវត្តតាមរូបមន្តដូចខាងក្រោម៖

|                                                |
|------------------------------------------------|
| ចំណេញ ឬខាត = ចំណូលសរុប-សំណាយសរុប               |
| Profit or Loss = Total Revenue – Total Expense |

គំនូសតាងទី២ ទម្រង់របាយការណ៍លទ្ធផល

**ACLEDA Bank Plc, Hard office**  
**Separate Income Statement**  
**As at 31 December 20XX**

|                                      |       |            |
|--------------------------------------|-------|------------|
| Interest income                      | XXX   |            |
| Interest expense                     | (XXX) |            |
| <b>Net interest income</b>           |       | <b>XXX</b> |
| Fee and commission income            | XXX   |            |
| Fee and commission expense           | XXX   |            |
| <b>Net fee and commission income</b> |       | <b>XXX</b> |

|                                                                                                   |       |              |
|---------------------------------------------------------------------------------------------------|-------|--------------|
| Provision for loan losses and balances with other banks                                           | (XXX) |              |
| Provision for off balance sheet commitments                                                       | (XXX) |              |
| <b>Net provision for loan losses, balances with other banks and off balance sheet commitments</b> |       | <b>(XXX)</b> |
| <b>Net income after provision</b>                                                                 |       | <b>XXX</b>   |
| Other incomes                                                                                     | XXX   |              |
| Personnel expenses                                                                                | (XXX) |              |
| General and administrative expenses                                                               | (XXX) |              |
| Depreciation charges                                                                              | (XXX) |              |
| Amortisation charges                                                                              | (XXX) |              |
| <b>Profit before income tax</b>                                                                   |       | <b>XXX</b>   |
| Income tax expenses                                                                               | (XXX) |              |
| <b>Profit for the year</b>                                                                        |       | <b>XXX</b>   |

**១.១.៥.៣. របាយការណ៍លំហូរសាច់ប្រាក់** ( Statement of Cash Flow )

សាច់ប្រាក់ គឺជាទ្រព្យចរន្តមួយដ៏សំខាន់របស់ក្រុមហ៊ុនដែលវាជាភស្តុតាងអាចបណ្តាលឲ្យក្រុមហ៊ុនក្ស័យធនបាន ប្រសិនបើក្រុមហ៊ុនធ្វើការគ្រប់គ្រងលំហូរសាច់ប្រាក់មិនបានល្អ ដូចនេះក្រុមហ៊ុនត្រូវតែតាមដានរាល់លំហូរចូល និងលំហូរចេញនៃសាច់ប្រាក់របស់ខ្លួនដោយប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ជាទីបំផុត។

គោលបំណងសំខាន់របស់របាយការណ៍លំហូរសាច់ប្រាក់គឺ ដើម្បីផ្តល់ព័ត៌មានហិរញ្ញវត្ថុអំពីសាច់ប្រាក់ដែលបានទទួល និងសាច់ប្រាក់ដែលបានចំណាយរបស់សហគ្រាសឬស្ថាប័ននៅក្នុងកំឡុងពេលពិសេសណាមួយ។

ម្យ៉ាងទៀតគោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ត្រូវបានគេប្រើ ដើម្បីជួយសម្រួលដល់អ្នកវិនិយោគម្ចាស់បំណុល និងអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុផ្សេងៗទៀត នៅក្នុងការវិភាគសាច់ប្រាក់ពីព្រោះរបាយការណ៍អំពីលំហូរសាច់ប្រាក់ ដែលមានឥទ្ធិពលដល់ប្រតិបត្តិការ



របស់ក្រុមហ៊ុនក្នុងអំឡុងពេលមួយ មានដូចជា ប្រតិបត្តិការវិនិយោគ ប្រតិបត្តិការហិរញ្ញប្បទាន ការកើនឡើងឬថយចុះនៅក្នុងអំឡុងពេលមួយ និងចំនួនសាច់ប្រាក់នៅចុងការិយបរិច្ឆេទ។

ការវាយការណ៍អំពីប្រភពនៃការប្រើប្រាស់និងកើនឡើងនិងថយចុះនៅក្នុងសាច់ប្រាក់វាមានសារៈសំខាន់ ពីព្រោះអ្នកវិនិយោគ ម្ចាស់បំណុល និងអ្នកដទៃទៀតចង់ដឹង ថាអ្វីនឹងកើតឡើងទៅដល់ប្រភពសាច់ប្រាក់របស់ក្រុមហ៊ុន។

សកម្មភាពចលនាសាច់ប្រាក់នៅក្នុងអំឡុងពេល ដែលកត់ត្រានៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ត្រូវបានគេបែងចែកជាបីសកម្មភាព មានដូចខាងក្រោម៖

- លំហូរសាច់ប្រាក់ពី សកម្មភាពប្រតិបត្តិការ (Cash flow from operating activities)
- លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ (Cash flow from Investing Activities)
- លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន (Cash flow from financing activities)

គំនូសតាង៣៖ ទម្រង់របាយការណ៍ការចលនាសាច់ប្រាក់

**ACLEDA Bank Plc, Hard office**

**Separate Cash Flow**

**As at 31 December 20XX**

| <b>Cash flows from operating activities</b>       |              |              |
|---------------------------------------------------|--------------|--------------|
| Net cash generated from operating activities      | <b>XXX</b>   |              |
| <b>Cash flows from investing activities</b>       |              | <b>XXX</b>   |
| Capital guarantee with the central banks          | <b>(XXX)</b> |              |
| Purchases of property and equipment               | <b>(XXX)</b> |              |
| Purchases of intangible assets                    | <b>(XXX)</b> |              |
| Investment in subsidiaries                        | <b>(XXX)</b> |              |
| Proceeds from disposals of property and equipment | <b>(XXX)</b> |              |
| Net cash used in investing activities             | <b>(XXX)</b> |              |
| <b>Cash flows from financing activities</b>       |              | <b>(XXX)</b> |
| Payment of dividends                              | <b>(XXX)</b> |              |
| Repayments of borrowings                          | <b>(XXX)</b> |              |

|                                                             |       |              |
|-------------------------------------------------------------|-------|--------------|
| Proceeds from borrowings                                    | XXX   |              |
| Proceeds from subordinated debts                            | XXX   |              |
| Repayments of subordinated debts                            | (XXX) |              |
| Net cash used in financing activities                       | (XXX) |              |
| <b>Net (decrease)/increase in cash and cash equivalents</b> |       | <b>(XXX)</b> |
| Cash and cash equivalents at the beginning of the year      | XXX   |              |
| Exchange differences                                        | XXX   |              |
| <b>Cash and cash equivalents at the end of the year</b>     |       | <b>XXX</b>   |

**១.១.៥.៤. របាយការណ៍បម្រែបម្រួលមូលនិធិម្ចាស់ហ៊ុន** (Statement of retained earnings)

របាយការណ៍បម្រែបម្រួលមូលនិធិម្ចាស់ហ៊ុន គឺជារបាយការណ៍៥មួយដែលសង្ខេបអំពីការប្រែប្រួលនៅក្នុងមូលធនសម្រាប់អំឡុងពេលជាក់លាក់មួយ ។ លើសពីការបង្ហាញពីបរិមាណមូលធននៅដើមគ្រានិង បរិមាណមូលធននៅចុងគ្រា ។ របាយការណ៍នេះមានសារៈសំខាន់ដល់ម្ចាស់ដើមទុន ដើម្បីធ្វើការតាមដានមូលធនរបស់ខ្លួនដែលត្រូវបានធ្វើប្រតិបត្តិការក្នុងកាលបរិច្ឆេទជាក់លាក់មួយ ។

**១.១.៥.៥. របាយការណ៍កំណត់សំគាល់** (Explanatory Note)

កំណត់សម្គាល់ទៅលើរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញតាមលក្ខណៈជាប្រព័ន្ធ ។ កំណត់សម្គាល់នេះ ក៏ធ្វើការបង្ហាញពីព័ត៌មានបន្ថែម និង លម្អិតទៅលើរបាយការណ៍ហិរញ្ញវត្ថុដោយជួយពន្យល់បន្ថែមទៅលើធាតុនីមួយៗដែលពាក់ព័ន្ធ ព្រមទាំងផ្តល់នូវការវាយតម្លៃយ៉ាងក្បោះក្បាយ និងទូលំទូលាយនៃស្ថានភាពហិរញ្ញវត្ថុ ។ ជាងនេះទៅទៀត កំណត់សម្គាល់ជារួមត្រូវតែផ្តល់នូវព័ត៌មានដែលបង្ហាញក្នុងរបាយការណ៍តុល្យការ របាយការណ៍លទ្ធផល របាយការណ៍មូលធន និងរបាយការណ៍លំហូរជាសាច់ប្រាក់ ។ កំណត់សម្គាល់ផ្តល់លើការរៀបរាប់ឬការវែកញែកនៃធាតុដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ទាំងនោះ និងផ្តល់អំពីធាតុដែលមិនបានបំពេញលក្ខណៈសម្រាប់ការទទួលស្គាល់ក្នុងរបាយការណ៍ទាំងនោះ ។ លើសពីនេះទៀតការវាយតម្លៃជាការលុបឬការបង្ហាញមិនត្រឹមត្រូវអាចជះឥទ្ធិពលដល់ការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងជាសារវន្តតម្រូវការឲ្យគិតពិចារណាអំពីលក្ខណៈនៃអ្នកប្រើប្រាស់ទាំងនោះ។ បើយោងទៅតាមស្តង់ដាគណនេយ្យអន្តរជាតិ (IAS) និង ផ្សេងៗទៀត ដែលតម្រូវឲ្យធ្វើកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុផងដែរ ដោយត្រូវ៖

- បង្ហាញពីព័ត៌មានអំពីមូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងគោលនយោបាយគណនេយ្យដែលអង្គភាពប្រើប្រាស់ជាក់លាក់នីមួយៗ ។
- ផ្តល់ព័ត៌មានផ្សេងៗទៀត ដែលតម្រូវដោយស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (IFRS) ដែលព័ត៌មានទាំងនោះមិនមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- ផ្តល់ព័ត៌មានទៀត ដែលចាំបាច់សម្រាប់ការយល់ដឹងឲ្យកាន់តែច្បាស់លើរបាយការណ៍ហិរញ្ញវត្ថុ ។

## ១.២. ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

### ១.២.១. និយមន័យនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺជាដំណើរការដែលអាចឲ្យអង្គភាពអាជីវកម្មមួយធ្វើការវែកញែករកនូវភាពខ្លាំង និង ភាពខ្សោយរបស់ខ្លួនតាមរយៈការពិនិត្យទៅលើរបាយការណ៍ហិរញ្ញវត្ថុដោយមានទំនាក់ទំនងគ្នារវាងតារាងតុល្យការ និង របាយការណ៍លទ្ធផល ។

### ១.២.២. គោលបំណងនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

គ្រប់អាជីវកម្មទាំងអស់ ជាពិសេសគឺ៖ស្ថានធនាគារមានការពាក់ព័ន្ធយ៉ាងខ្លាំងជាមួយនិងសកម្មភាពហិរញ្ញវត្ថុ ហើយដើម្បីស្វែងរកឱ្យដឹងពីស្ថានភាពហិរញ្ញវត្ថុ និងមានភាពងាយស្រួលសម្រាប់ធ្វើការសម្រេចចិត្ត ដូច្នេះពួកគេត្រូវការ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុឡើង ។ ប៉ុន្តែព័ត៌មានដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុមិនមានភាពគ្រប់គ្រាន់នោះទេក្នុងការទាញយកលទ្ធផលដើម្បីធ្វើការសន្និដ្ឋាន ដូច្នេះដើម្បីធ្វើការសម្រេចចិត្តទៅបានទាល់តែទាមទារឱ្យមានការវិភាគ និង បកស្រាយបន្ថែមទៀតលើរបាយការណ៍ហិរញ្ញវត្ថុ គឺជាការប្រើប្រាស់នូវគ្រប់បច្ចេកទេសដោយអ្នកប្រើធ្វើការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់បង្ហាញនូវទំនាក់ទំនង សំខាន់ៗ និងការប្រែប្រួលពីរយៈពេលមួយទៅរយៈពេលមួយទៀត ក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ។

### ១.២.៣. ឧបករណ៍ប្រើប្រាស់ក្នុងការវិភាគរបាយការណ៍

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុអាចធ្វើឡើងបានច្រើនវិធី ប៉ុន្តែឧបករណ៍ដែលត្រូវបានគេពេញនិយមប្រើប្រាស់ជាងគេ និង លើកយកមកធ្វើការសិក្សាអំពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុនោះរួមមានដូចខាងក្រោម៖

1. ការវិភាគតាមខ្សែដេក (Horizontal Analysis)
2. ការវិភាគតាមខ្សែឈរ (Vertical Percentage Analysis)

3. ការវិភាគតាមអនុបាត (Ratio Analysis)
4. ការវិភាគតាមប្រព័ន្ធ Du Pont
5. ការវិភាគតាមអនុបាតហានិភ័យ (Risk Ratio Analysis)

### ១.២.៣.១. ការវិភាគតាមខ្សែដេក (Horizontal Analysis)

ការសម្រេចចិត្តទៅលើអ្វីមួយនៅក្នុងអាជីវកម្ម ច្រើនធ្វើការសង្កត់ធ្ងន់ទៅលើនិន្នាការនៃចំណូល ចំណាយ ប្រាក់ចំណេញ និងធាតុមួយចំនួនជាតើធាតុទាំងនោះមានការកើតឡើង ឬថយចុះក្នុងកម្រិតណាមួយ។ ប៉ុន្តែការពិចារណាទៅលើនិន្នាការនេះតែមួយមិនបានផ្តល់ភាពងាយស្រួលក្នុងការសម្រេចចិត្តនោះទេ គេត្រូវពិចារណាបន្ថែមទៀតទៅលើការប្រែប្រួលជាភាពរយតាមធាតុនីមួយៗទៀតទើបជាការល្អប្រសើរ។ ដូចនេះនៅក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមខ្សែដេកគឺជាលទ្ធផលជាភាគរយ ទាមទារឱ្យយើងធ្វើការពិនិត្យឡើងវិញនូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនីមួយៗជាប់ៗក្នុងរយៈពេលពីរបីឬច្រើនឆ្នាំ ដើម្បីឱ្យយើងដឹងថាគណនីនីមួយៗ ដែលនៅក្នុងឆ្នាំ មានបម្រែបម្រួលយ៉ាងដូចម្តេច? ហើយការបម្រែបម្រួលនោះមានផលប៉ះពាល់ ឬជះឥទ្ធិពលល្អ ឬអាក្រក់ដល់គ្រឹះស្ថាន។ ដើម្បីធ្វើការគណនាបំណាច់ប្តូរជាភាគរយ នៅក្នុងរបាយការណ៍ប្រៀបធៀបទាមទារឱ្យអនុវត្តនូវពីរជំណាក់កាលដូចខាងក្រោម៖

- ការគណនាបម្រែបម្រួលចំនួនទឹកប្រាក់ប្រាក់ដុល្លារពីឆ្នាំមុន (ឆ្នាំគោល) ទៅឆ្នាំបន្តបន្ទាប់ ដែលការគណនានោះធ្វើឡើងតាមរូបមន្តដូចខាងក្រោម៖

$$\text{Dollar Amount Change} = \text{Amount in later period} - \text{Amount in base period}$$

- ការគណនាបម្រែបម្រួលជាភាគរយ (Percentage Change ) ត្រូវបានគេធ្វើឡើងតាមរយៈរូបមន្តដូចខាងក្រោម៖

ដោយចែកបរិមាណបម្រែបម្រួលជាប្រាក់ដុល្លារនៅចន្លោះឆ្នាំជាមួយឆ្នាំគោល

$$\text{Percentage Change (\%)} = \frac{\text{Dollar Amount Change}}{\text{Amount in base period}}$$

**១.២.៣.២. ការវិភាគតាមខ្សែឈរ ( Vertical Percentage Analysis )<sup>3</sup>**

តាមការបកស្រាយលទ្ធផលខាងលើ ឃើញថាការវិភាគតាមខ្សែឈរខ្សែដកបង្ហាញពីមធ្យមប្រូលក្នុងពេលណាមួយ ចំណែកការវិភាគតាមខ្សែឈរ គឺជាការបង្ហាញនូវបម្រែបម្រួលក្នុងរយៈពេលណាមួយ និងជាពិសេសជាងនេះទៅទៀត វាបានបង្ហាញនូវទំនាក់ទំនងនៃធាតុណាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុជាមួយនឹងធាតុដែលជាគោលរបស់វា និងកំណត់យកមួយរយភាគរយ (100%) ។ ចំពោះរបាយការណ៍លទ្ធផល ត្រូវកំណត់ប្រាក់ចំណូលសរុប ឬតារាងតុល្យការវិញកំណត់យកទ្រព្យសកម្មសរុបជាគោល ។

$$\text{Vertical Analysis (\%)} = \frac{\text{Each item in each year}}{\text{Base Amount}} \times 100$$

**១.២.៣.៣. ការវិភាគតាមអនុបាត ( Ratio Analysis )**

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាតជាវិធីសាស្ត្រមួយ ដែលគេនិយមប្រើជាងគេបំផុតក្នុងចំណោមវិធីសាស្ត្រទាំងអស់ ដើម្បីធ្វើការវាយតម្លៃពី ស្ថានភាពហិរញ្ញវត្ថុក្នុងស្ថាប័នទាំងមូល ដូចជាដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនបច្ចុប្បន្ន និងអាចធ្វើការព្យាករណ៍សម្រាប់ពេលអនាគតផងដែរ ។ ការវិភាគអនុបាតហិរញ្ញវត្ថុត្រូវបានគេប្រើប្រាស់ ដើម្បីធ្វើការប្រៀបធៀបតាមរង្វង់ឆ្នាំណាមួយតាមរយៈការសិក្សាអនុបាតក្នុងរង្វង់ឆ្នាំខុសៗគ្នា ជាងនេះទៅវាអាចជួយឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការរកឲ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយដែលអាចឲ្យគេធ្វើការកែតម្រូវ និង រៀបចំផែនការប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុឲ្យកាន់តែមានភាពប្រសើរឡើង ។

នៅក្នុងការវិភាគតាមអនុបាតគេធ្វើការបែងចែកជា៤ប្រភេទធំៗគ្នាមានដូចខាងក្រោម៖

- អនុបាតសន្ទនីយភាព (Liquidity Ratio)
- អនុបាតលទ្ធភាពស្វែងរកប្រាក់ចំណេញ (Profitability Ratio)
- អនុបាតលើគុណភាពទ្រព្យសម្បត្តិ (Asset Utilization Ratio)
- អនុបាតសាធនភាព (Solvency Ratio)

<sup>3</sup> R. Willian F.Haka S.Bettner V.Carcekkko, Financial Accounting, 2008, 13<sup>th</sup> Edition, Page 635

**១.២.៣.៤. ការវិភាគតាមប្រព័ន្ធ Du Pont**

នៅពេលដែលយើងបានពិនិត្យលើការវិភាគតាមប្រព័ន្ធ Du Pont យើងនឹងសិក្សាទៅលើសមីការ Du Pont ដែលជាសមីការមួយដែលគេនិយមប្រើប្រាស់សម្រាប់ធ្វើការវិភាគរបាយការណ៍ហិរញ្ញវត្ថុ។ សមីការ Du Pont ត្រូវបានគេអោយឈ្មោះតាមក្រុមហ៊ុន Du Pont ដែលជាក្រុមហ៊ុនធ្វើឱ្យសមីការនេះពេញនិយមក្នុងការប្រើប្រាស់។

សមីការ Du Pont ប្រាប់យើងថាមានកត្តាបីដែលមានឥទ្ធិពលលើ Return on Equity ៖

១. ប្រសិទ្ធភាពប្រតិបត្តិការ (វាស់វែងដោយភាពលំអៀងនៃប្រាក់ចំណេញពិត)

២. ប្រសិទ្ធភាពនៃការប្រើប្រាស់ទ្រព្យ (វាស់វែងដោយការបង្វិលទ្រព្យសរុប)

៣. អនុភាពហិរញ្ញវត្ថុ (Financial Leverage វាស់ដោយ Equity Multiplier)

**១.២.៣.៥. ការវិភាគតាមអនុបាតហានិភ័យ (Risk Ratio Analysis)**

សំរាប់ធនាគារវិភាគហានិភ័យ គឺជាភាពមិនប្រាកដប្រជាដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ខ្លះៗ

ជាទូទៅ ធនាគាររឹតតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតចំពោះការធ្វើអោយតំលៃភាគហ៊ុនកើនឡើងខ្ពស់និងការរកប្រាក់ចំណេញអោយបានខ្ពស់ផងដែរ។ ប៉ុន្តែពួកគេប្រហែលភ្លេចគិតអំពីហានិភ័យដែលពួកគេត្រូវតែជួបប្រទះនឹង ទទួលយកវា។ ភាពមិនស្ថិតស្ថេរនៃសេដ្ឋកិច្ចនិងបញ្ហាថ្មីៗដែលកើនឡើងចំពោះប្រាក់កម្ចី បានធ្វើអោយធនាគាររីកទាំងអស់មានការចាប់អារម្មណ៍ទៅលើហានិភ័យថាតើត្រូវវាស់វែងវា ដោយរបៀបណា និងធ្វើយ៉ាងណាដើម្បីរក្សាវាអោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ធនាគារមានការព្រួយបារម្ភទៅលើហានិភ័យធំៗចំនួន ៣ គឺ ហានិភ័យឥណទាន ហានិភ័យសន្ទនីយភាព និងហានិភ័យសាធនភាព។ ការវិភាគតាមអនុបាតហានិភ័យត្រូវបានគេចែកចេញជាបីប្រភេទ៖

- ហានិភ័យឥណទាន ( Credit Risk )
- ហានិភ័យសន្ទនីយភាព ( Liquidity Risk )
- ហានិភ័យសាធនភាព ( Solvency Risk )

**ជំពូកទី២**

**ស្ថានភាពនូវទេវរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី**

**២.១. ប្រវត្តិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី**

ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុតនិងខ្នាតតូច តាមរយៈការផ្តល់ ឥណទានដោយស្ថាបនិកមួយក្រុម ។ តាំងពីពេលចាប់ផ្តើមដំបូង អេស៊ីលីដា បានទទួលការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗជាច្រើន ។ ការពង្រីកបណ្តាញប្រតិបត្តិការគ្របដណ្តប់គ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់ធនាគារ ក្នុងការរកប្រាក់ចំណេញ ដែលធនាគារនិរន្តរភាព គឺជាកត្តាធំពីរដែលធ្វើឱ្យក្រុមប្រឹក្សាភិបាល និងដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថា ធនាគារ អេស៊ីលីដា គួរធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។ ធ្វើបែបនេះមិនត្រឹមតែជួយពង្រឹងស្ថិរភាពធនាគារម្តងផ្នែកច្បាប់ សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួន ពីមុនមកនោះទេ វាថែមទាំងផ្តល់ឱ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុនបន្ថែម(ដូចជាការបន្ថែមដើមទុន ការទទួលប្រាក់បញ្ញើសាធារណៈ ឬការទទួលប្រាក់កម្ចីពាណិជ្ជកម្ម រវាងធនាគារដូចគ្នា) សម្រាប់ គាំទ្រដល់ការពង្រីក ការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដែលជាអាជីវកម្មស្នូលរបស់ខ្លួន។ ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នមួយចំនួនដូចជា ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (USAID) កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF/IFC) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឱ្យកម្មវិធីកម្លាយខ្លួនរយៈពេលបីឆ្នាំមួយ ត្រូវបានលើកឡើងនៅឆ្នាំ១៩៩៨ ហើយសម្រេចជោគជ័យ ដោយទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស នៅក្នុងខែតុលា ឆ្នាំ២០០០ ពីធនាគារជាតិនៃកម្ពុជា ។

នៅក្នុងដំណើរការកម្លាយខ្លួននេះ អង្គការក្រៅរដ្ឋាភិបាលអេស៊ីលីដាដើម បានបង្វែរទ្រព្យសកម្ម និងបំណុលក្នុងដៃអតិថិជន (ប្រាក់កម្ចីរយៈពេលវែង ដែលទទួលបានពីម្ចាស់ជំនួយ) ទៅកាន់ធនាគារ អេស៊ីលីដា ដែលទើបបង្កើតថ្មី ដោយប្តូរត្រឡប់ទៅវិញជាភាគហ៊ុន ៤៩,៩១% របស់ធនាគារស្មើនឹង ៤ លានដុល្លារអាមេរិក សមាគមបុគ្គលិកអេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីឡ) ដែលបានបង្កើតឡើងដោយមូលនិធិរបស់បុគ្គលិក បានទិញភាគហ៊ុនចំនួន ៦,០៩% ហើយចំណែកដែលនៅសល់៤៩%ទៀតត្រូវបានបែងចែកទៅឱ្យភាគទុនិកបរទេសចំនួន ៤ គឺ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (សាខារបស់ធនាគារពិភពលោក), DEG (ប្រទេសអាល្លឺម៉ង់), FMO

និង ធនាគារទ្រីយ៉ូដូស (ប្រទេសហូល្លង់ដ៍)។ នាពេលអនាគត ធនាគារ អេស៊ីលីដា អាចនឹងមាន វត្តមាននៅក្នុងទីផ្សារភាគហ៊ុន ក្នុងពេលសមស្របណាមួយ ។

បន្ទាប់ពីបង្កើនដើមទុនរបស់ខ្លួនមួយទៀតជាបីឡើងដល់ ១៣លានដុល្លារអាមេរិក ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ហើយត្រូវប្តូរ ឈ្មោះមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសពីការបង្កើនដើមទុនដែលមានពី ១៣លានដុល្លារអាមេរិក ទៅ ដល់ ៣០លានដុល្លារអាមេរិក។

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០០៨ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រារព្ធពិធីគម្រប់ខួប ទី១៥ឆ្នាំនៃការធ្វើប្រតិបត្តិការរបស់ខ្លួននិងបានប្រកាសបង្កើនដើមទុនរបស់ខ្លួនពី ៣០លានដុល្លារ អាមេរិក ទៅ ៥០លានដុល្លារអាមេរិក ។

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើនដើមទុនពី ៥០ លានដុល្លារអាមេរិក ដល់ ៦០លានដុល្លារអាមេរិក និងបង្កើនដល់ ៦៨,១៥ លានដុល្លារអាមេរិក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩ ។

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១១ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើនដើមទុនដល់ ៧៨.៣៧២.៥០០ដុល្លារអាមេរិក និងបង្កើនដល់ ៨៨.៣៧២.៥០០ដុល្លារអាមេរិក នៅថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០១២ ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសបង្កើនដើម ទុនដែលមានពី ៨៨.៣៧២.៥០០ដុល្លារអាមេរិក ទៅដល់ ១១៣.១៦៩.៥៦០ដុល្លារអាមេរិក ។<sup>4</sup>

## ២.២. ទីតាំងភូមិសាស្ត្ររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្តាល

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានការិយាល័យកណ្តាលរបស់ខ្លួនស្ថិតនៅ អាគារលេខ៦១ មហាវិថី ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ធនាគារមានបណ្តាញរបស់ខ្លួនគ្រប់ដណ្តប់ទូទាំងប្រទេស២៤ ខេត្ត រាជធានី គឺមាននៅរាជ ធានីភ្នំពេញ កណ្តាល តាកែវ ព្រះសីហនុ កោះកុង ព្រៃវែង ស្វាយរៀង ឧត្តរមានជ័យ បន្ទាយមាន ជ័យ ព្រះវិហារ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ចាម កំពង់ធំ សៀមរាប ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគីរី។

លេខទូរស័ព្ទទំនាក់ទំនង: +៨៥៥ (០) ១៥ ៧០០ ៦៨៨


<sup>4</sup> <http://www.acledabank.com.kh>



- អ៊ីម៉ែល : [ppv@acledabank.com.kh](mailto:ppv@acledabank.com.kh)
- វេបសាយ : [www.acledabank.com.kh](http://www.acledabank.com.kh)
- SWIFT Code : ACLBKHPP



### ២.៣. អង្គការលេខរបស់ធនាគារ អេស៊ីប៊ីដា



## ២.៤. ស្ថាប័នហិរញ្ញវត្ថុ

### ២.៤.១ ផ្នែកស្ថាប័នហិរញ្ញវត្ថុ

ផ្នែកស្ថាប័នហិរញ្ញវត្ថុ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបង្ហាញដូចខាងក្រោមនេះ៖

រូបភាពទី១ ៖ ផ្នែកស្ថាប័នហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ( ១ ធ្នូ ២០០៣ ដល់ ១៧ កុម្ភៈ ២០១៧ )



- រូបហង្សពណ៌មាស ដើរស្តាំឈានទៅមុខ ឈរនៅក្នុងរង្វង់មូលពណ៌ខៀវ ក្បាល និងកន្ទុយលយចេញក្រៅរង្វង់។
- ព័ទ្ធជុំវិញជារង្វង់នៅផ្នែកខាងលើ ដោយអក្សរខ្មែរ ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី និងព័ទ្ធជារង្វង់នៅផ្នែកខាងក្រោម ដោយអក្សរអង់គ្លេសថា ACLEDA Bank Plc. ។

#### ២.៤.១.១ អត្ថន័យនៃស្ថាប័នហិរញ្ញវត្ថុ

- រូបហង្សពណ៌មាស ៖ តំណាងឲ្យហិរញ្ញវត្ថុរឹងមាំ។
- ដើរស្តាំឈានទៅមុខ ៖ តំណាងឱ្យសកម្មភាពអភិវឌ្ឍន៍ការងារទាន់សម័យជានិច្ច និងប្រព្រឹត្តិទៅត្រឹមត្រូវឥតខ្ចោះតាមច្បាប់ជាតិ និងអន្តរជាតិ។

- ឈរនៅក្នុងរង្វង់មូលពណ៌ខៀវ ៖ តំណាងឱ្យការស្ថិតនៅក្នុងនីត្យានុកូលភាព សុចរិតភាព អភិវឌ្ឍន៍សេដ្ឋកិច្ចនិង សុខមាលភាពសង្គម។
- ក្បាលនិងកន្ទុយលយចេញមកខាងក្រៅរង្វង់ ៖ តំណាងឱ្យទំនាក់ទំនងទូទាំងក្នុង និងក្រៅប្រទេសក្នុងការអភិវឌ្ឍការងារ ដើម្បីផ្តល់អត្ថប្រយោជន៍ទូទៅទាំងក្នុងតំបន់ និងក្រៅតំបន់។

**២.៤.១.២ មូលហេតុនៃការយករូបហង្សជាផ្លាកសញ្ញា**

ធនាគារ អេស៊ីលីដា ភីអិលស៊ី យករូបហង្សជានិមិត្តសញ្ញា ពីព្រោះ៖

- ដោយការតំណាលតៗគ្នាសន្មតថា ហង្សជាស្តេចនៃបក្សី (រាជហង្ស) ខ្លះហៅថាសុវណ្ណហង្ស។ បក្សីនេះមានរូបរាងស្រស់ស្អាតទាំង ក្បាល ចំពុះ ក ខ្នង ស្លាប ជើង ប្រកបដោយសោភ័ណភាព សមឥតខ្ចោះពីធម្មជាតិ មើលទៅឃើញខ្លាំង គួរពេញចិត្តចង់គយគន់ជាសត្វហើរបានខ្ពស់ ត្រដែតឆ្លងកាត់ទីឆ្ងាយៗ ចូលចិត្តហើយចុះហែលទឹករកចំណីក្នុងទឹកជាទីដែលមានអាកាសធាតុត្រជាក់ល្មម ប្រកបដោយបរិយាកាស និងបរិស្ថានល្អ។
- ការពិពណ៌នាតាមអត្ថានុរូបខាងលើ ស្របនឹងបំណងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលត្រូវការចាំបាច់នូវ នីត្យានុកូលភាព សុចរិតភាព សុខមាលភាព ដើម្បីរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច ផ្តល់អត្ថប្រយោជន៍ទាំងក្នុង និងក្រៅតំបន់។
- ម្យ៉ាងទៀតហង្ស ផ្តើមដោយអក្សរ ហា ត្រូវនិងព្យាង្គដើមនៃពាក្យ ហិរញ្ញវត្ថុ ស្របជាមួយនឹងប្រតិបត្តិការរបស់ធនាគារ អេស៊ីលីដា ដែលបម្រើសេវាកម្មហិរញ្ញវត្ថុ។

**២.៤.២ ផ្លាកសញ្ញាថ្មី**

ផ្លាកសញ្ញាថ្មី របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបង្ហាញដូចខាងក្រោមនេះ៖

រូបភាពទី២៖ និមិត្តសញ្ញារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី (ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ មកដល់បច្ចុប្បន្ន)។



**២.៤.៣. អត្ថន័យនិមិត្តសញ្ញារបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី បច្ចុប្បន្ន**

**អ** = អភិសមាចារ អភិវឌ្ឍន៍ អច្ឆរិយៈ

**ស** = សុខភាព សមត្ថភាព សីលធម៌

**ល** = ល្បឿនទាន់ចិត្ត លទ្ធផលល្អ លើសលប់

**ជ** = ជឿជាក់ ជុះដាល ដល់គោលដៅ

**២.៤.៤. មូលហេតុដែលយក អក្សរ ធ្វើជានិមិត្តសញ្ញា**

អក្សរខ្មែរ ៖ អេស៊ីលីដា

ផ្សព្វផ្សាយជាសកលឱ្យមហាជនស្គាល់អក្សរខ្មែរតាមរយៈនិមិត្តសញ្ញានេះ។

អក្សរអង់គ្លេស ៖ ACLEDA

ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់សេវាហិរញ្ញវត្ថុ ទូលំទូលាយទូទៅទាំងសកលលោក។

**២.៥. ទស្សនៈវិស័យ បេសកកម្ម គោលដៅ និងវប្បធម៌ការងាររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី**

**២.៥.១. ទស្សនៈវិស័យ**

ទស្សនៈរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជនាំមុខក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុល្អបំផុត ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុង សហគមន៍ ។

**២.៥.២. បេសកកម្ម**

បេសកកម្មរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺផ្តល់ជូនសហគ្រិនខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម និងសាធារណៈជននូវមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង ដោយអនុវត្តឱ្យបាននូវនិរន្តរភាពនិងបង្កើននូវអត្ថប្រយោជន៍ជូនដល់ភាគទុនិក កម្មករនិយោជិតព្រមទាំងសហគមន៍ទាំងអស់ ។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត ។

**២.៥.៣. គោលដៅ**

គោលដៅរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺត្រូវផ្តល់ផលិតផល និងសេវាកម្មធនាគារដ៏ល្អបំផុត និងមានសុវត្ថិភាពខ្ពស់ តាមរយៈសាខា និងបណ្តាញជាច្រើនរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជូនដល់អតិថិជនគ្រប់ស្រទាប់ ដោយប្រមើលមើលនូវតម្រូវការ របស់អតិថិជន និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនោះ ឱ្យបានរហ័សទាន់ចិត្តនូវបណ្តាប្រតិបត្តិការហិរញ្ញវត្ថុដ៏រឹងមាំ និងជាក់លាក់រក្សាបាននូវបរិយាកាសការងាររួម ដែលអាចទាក់ទាញថែរក្សា និងអភិវឌ្ឍន៍កម្មករនិយោជិតមានឆន្ទៈការងារខ្ពស់ ដែលបានរួមចំណែកក្នុងការឱ្យធនាគារទទួលបានជោគជ័យនិងការគិតដល់សហគមន៍និងបរិស្ថានផងដែរ។

**២.៥.៤. វប្បធម៌ការងារ**

វប្បធម៌ការងារ គឺជារបៀបធ្វើការងារអ្វីមួយក្នុង សង្គម សហគមន៍ ឬក្រុមហ៊ុនមួយ។ វប្បធម៌ការងារឆ្លុះបញ្ចាំង និងបង្ហាញឱ្យឃើញនូវអាកប្បកិរិយា នៃការគ្រប់គ្រង និងការធ្វើការងាររបស់បុគ្គលិកបច្ចេកវិទ្យា និងជាបម្រែបម្រួលជាទូទៅ។

វប្បធម៌ការងាររបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ៖

- ការហៅលោកគ្រូ-អ្នកគ្រូ
- ប្រឹងប្រែងរៀនសូត្រ រៀនសូត្រពីខ្លួនឯង រៀនសូត្រពីអ្នកដទៃ នឹងអ្វីៗនៅជុំវិញខ្លួន
- ដោយយកចិត្តទុកដាក់ប្រុងប្រយ័ត្ន មិនប្រមាថការងារ មិនធ្វេសប្រហែល
- ម្ចាស់ការលើការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់
- មិនមើលបំណាំការងាររបស់អ្នកដទៃ

- មានការគាំទ្រចិត្តផ្ដាច់ជ្វាចិត្តយ៉ាងមុតមាំក្នុងការសម្រេចស្មារតី និងព្យាយាមធ្វើឱ្យមានប្រសិទ្ធភាព
- ការឱ្យតម្លៃគ្នា និងផ្តល់នូវការគោរព
- ការពេញចិត្ត និងការងារ
- ស្អាតស្អំ មិនពុករលួយ មិនស៊ីសំណូក
- ស្មោះត្រង់ មានសាមគ្គីភាព ឯកភាព
- មានការចូលរួមខ្ពស់ ពីគ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែកការងារ
- សុភាពរាបសា ទន់ភ្លន់ តែម៉ឺងម៉ាត់ចំពោះការងារ
- ការញញឹមរាក់ទាក់ ។

| ល.រ | កាលបរិច្ឆេទ          | ដើមទុន                    |
|-----|----------------------|---------------------------|
| ១   | ខែតុលា ឆ្នាំ២០០០     | ៤,០០០,០០០ ដុល្លារអាមេរិក  |
| ២   | ខែធ្នូ ឆ្នាំ២០០៣     | ១៣,០០០,០០០ ដុល្លារអាមេរិក |
| ៣   | ខែតុលា ឆ្នាំ២០០៦     | ៣០,០០០,០០០ ដុល្លារអាមេរិក |
| ៤   | ខែធ្នូ ឆ្នាំ២០០៧     | ៥០,០០០,០០០ ដុល្លារអាមេរិក |
| ៥   | ខែវិច្ឆិកា ឆ្នាំ២០០៨ | ៦០,០០០,០០០ ដុល្លារអាមេរិក |
| ៦   | ខែមិថុនា ឆ្នាំ២០០៩   | ៦៨,១៥០,០០០ ដុល្លារអាមេរិក |
| ៧   | ខែមិថុនា ឆ្នាំ២០១១   | ៧៨,៣៧២,៥០០ ដុល្លារអាមេរិក |

|    |                    |                            |
|----|--------------------|----------------------------|
| ៨  | ខែធ្នូ ឆ្នាំ២០១១   | ៨៨,៣៧២,៥០០ ដុល្លារអាមេរិក  |
| ៩  | ខែឧសភា ឆ្នាំ២០១២   | ១១៣,១៦៩,៥៦០ ដុល្លារអាមេរិក |
| ១០ | ខែឧសភា ឆ្នាំ២០១៣   | ១៨៥,៦៧១,៨៥៧ ដុល្លារអាមេរិក |
| ១១ | ខែមិថុនា ឆ្នាំ២០១៤ | ២២៥,៥៣៥,៦០៥ ដុល្លារអាមេរិក |
| ១២ | ខែមិថុនា ឆ្នាំ២០១៥ | ២៦៥,៧២៦,០៥០ ដុល្លារអាមេរិក |
| ១៣ | ខែមិថុនា ឆ្នាំ២០១៦ | ៣០៧,៧៦៣,៩១១ ដុល្លារអាមេរិក |
| ១៤ | ខែសីហា ឆ្នាំ២០១៧   | ៣៥៨,៥៤៤,៩៥៦ ដុល្លារអាមេរិក |
| ១៥ | ខែកញ្ញា ឆ្នាំ២០១៨  | ៣៩៥,២២៤,១០៥ ដុល្លារអាមេរិក |

ប្រភព៖ <http://www.acledabank.com.kh>

## ២.៦. ដើមទុន និងចំណែកភាគហ៊ុន

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈ្មោះមុខគេលើគ្រប់វិស័យ ហើយក្នុងនោះដែរមានដើមទុន ៥១% កាន់កាប់ដោយភាគទុនិកកម្ពុជា ក្នុងនោះរួមមានបុគ្គលិករបស់ខ្លួន និង ៤៩% ទៀតដែលនៅសល់ កាន់កាប់ដោយស្ថាប័នអន្តរជាតិឈ្មោះមុខគេរួមមាន៖ IFC, Stichting Triodos Doen, Triodos Custody BV (Triodos Fair Share Fund), Triodos SICAV II-Triodos Microfinance Fund, JSH Asia Holding Limited និង COFIBRED S.A។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតដើមទុនរបស់ខ្លួន ចាប់តាំងពីបានចុះបញ្ជីធនាគារមក។ ការបង្កើតដើម



ទុនបន្តបន្ទាប់នេះ គឺដើម្បីគាំទ្រការពង្រីកសាខារបស់ខ្លួន ការសាងសង់បណ្តាញសេវាកម្មធនាគារ តាមប្រព័ន្ធអេឡិចត្រូនិចនិងការរីកលូតលាស់ដើម្បីសម្រេចនូវគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ។

យោងតាមអាជ្ញាប័ណ្ណលេខ ០១/BIS ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០០៣ និងយោងតាមការអនុម័តលេខ០៥២ ដែលចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០០៤ ដោយក្រសួងពាណិជ្ជកម្ម ធនាគារបានបង្កើនដើមទុនជាហ៊ុនចុះបញ្ជីសរុបរបស់ខ្លួនពី ៤លានដុល្លារអាមេរិក ទៅ ១៣លានដុល្លារអាមេរិក ដែលតំណាងឱ្យ ១៣លានហ៊ុនធម្មតា ដែល ហ៊ុននីមួយៗមានតម្លៃ ១ដុល្លារអាមេរិក ។

តារាងភាគទុនិកនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨

| ភាគទុនិក                            | ភាគរយនៃកម្មសិទ្ធិ | មូលធនភាគហ៊ុន (ដុល្លារអាមេរិក) | ចំនួនភាគហ៊ុន |
|-------------------------------------|-------------------|-------------------------------|--------------|
| អេស៊ីលីដា ហ្វាយណាន់ស្យែល ត្រាស់     | ២៦.០០០០%          | ១០២,៧៥៨,២៦៧\$                 | ១០២,៧៥៨,២៦៧  |
| ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី        | ២៥.០០០០%          | ៩៨,៨០៦,០៣៤\$                  | ៩៨,៨០៦,០៣៤   |
| Sumitomo Mitsui Banking Corporation | ១៨.២៥០០%          | ៧២,១២៨,៣៩៦\$                  | ៧២,១២៨,៣៩៦   |
| COFIBRED                            | ១២.២៥០០%          | ៤៨,៤១៤,៩៥២\$                  | ៤៨,៤១៤,៩៥២   |
| ORIX Corporation                    | ១២.២៥០០%          | ៤៨,៤១៤,៩៥២\$                  | ៤៨,៤១៤,៩៥២   |
| Triodos Microfinance Fund           | ២.៥៥០៨%           | ១០,០៨១,៤១៨\$                  | ១០,០៨១,៤១៨   |

|                                        |             |                      |                    |
|----------------------------------------|-------------|----------------------|--------------------|
| Triodos Fair Share Fund                | ២.១៨១៤%     | ៨,៦២១,៣៤៣\$          | ៨,៦២១,៣៤៣          |
| Triodos Sustainable Finance Foundation | ១.៥១៧៨%     | ៥,៩៩៤,៧៤៣\$          | ៥,៩៩៤,៧៤៣          |
| <b>សរុប</b>                            | <b>១០០%</b> | <b>៣៩៥,២២៤,១០៥\$</b> | <b>៣៩៥,២២៤,១០៥</b> |

ប្រភព៖ <http://www.acledabank.com.kh>

## ២.៧. ផលិតផល និងសេវាកម្មរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី

### ២.៧.១. សេវាឥណទាន

សេវាឥណទានរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដូចជា៖ ឥណទានសម្រាប់មុខរបរតូចតាច ឥណទានជំនួញខ្នាតតូចបំផុត ( Micro Business Loan ) ឥណទានជំនួញខ្នាតតូច ( Small Business Loan ) ឥណទានជំនួញខ្នាតមធ្យម ( Medium Business/Commercial Loan) ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Loan) ឥណទានវិបារូប័រ (Overdraft) ឥណទានបុគ្គលិក (Staff Loan) ឥណទានសម្រាប់ទុនបង្វិល (Revolving Credit Line) ឥណទានគេហដ្ឋានបុគ្គលិក (Staff Housing Loan) ឥណទានគេហដ្ឋាន (Housing Loan) ឥណទានកែលម្អលំនៅដ្ឋាន (Home Improvement Loan) ឥណទានរថយន្ត (Car Loan) ឥណទានម៉ូតូ (Motorbike Loan) និង ឥណទានពាណិជ្ជកម្ម (Trade Loan)។

### ២.៧.២. សេវាបញ្ញើ-សន្សំ

ចំពោះសេវាបញ្ញើ-សន្សំ នៅធនាគារ អេស៊ីលីដា ភីអិលស៊ី មានដូចជា ៖ គណនីបញ្ញើសំចៃ គណនីបញ្ញើតាមតម្រូវការ គណនីចរន្ត គណនីមានកាលកំណត់ គណនីចរន្តជាប្រាក់អឺរ៉ូ ( Euro Flex Account ) គណនីមូលនិធិសោធននិវត្តន៍ គណនីមូលនិធិគាំពារសុខភាព គណនីមូលនិធិសិក្សាអប់រំ និងគណនី Trust សម្រាប់ទិញលក់អចលនទ្រព្យ។

**២.៧.៣. សេវាធនាគារ អេឡិចត្រូនិច**

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានផ្តល់នូវសេវាអេឡិចត្រូនិច សម្រាប់បំពេញតម្រូវការរបស់អតិថិជន ក៏ដូចជាការជួយសម្រួលដល់ភាពងាយស្រួលដល់អតិថិជនផងដែរ។

សេវាធនាគារអេឡិចត្រូនិច គឺជាសេវាធនាគារម្យ៉ាងដែលផ្តល់នូវសេវាហិរញ្ញវត្ថុ ជូនអតិថិជនតាមរយៈម៉ាស៊ីនអេឡិចត្រូនិច ដូចជា៖ សេវាអេស៊ីលីដា អ៊ីនធើណែត សេវាអេស៊ីលីដា យូនីធើទាន់ចិត្ត ប័ណ្ណអេស៊ីលីដា ម៉ាស៊ីនអេធើអឹមអេស៊ីលីដា ប័ណ្ណឥណទានវីសាអេស៊ីលីដា ម៉ាស៊ីនឆ្លុកកាត អេស៊ីលីដា សេវាទូទាត់តាមរយៈសេវាអេស៊ីលីដា យូនីធើទាន់ចិត្ត សេវាទូទាត់តាមរយៈម៉ាស៊ីនអេធើអឹម (Bill Payment Visa ATM) សេវាបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃតាមរយៈម៉ាស៊ីនអេធើអឹម។

**២.៧.៤. សេវាចាត់ចែងសាច់ប្រាក់**

ធនាគារ អេស៊ីលីដា បានប្រើប្រាស់ប្រព័ន្ធ Globus ដែលមានទំនាក់ទំនងប្រតិបត្តិការជាប្រចាំដើម្បីបង្កើតនូវបណ្តុំសេវាចាត់ចែងសាច់ប្រាក់ សម្រាប់តម្រូវទៅនិងសេចក្តីត្រូវការផ្នែកជំនួញ និងធ្វើឱ្យលំហូរសាច់ប្រាក់របស់លោកអ្នក ដំណើរការទៅយ៉ាងប្រសើរបំផុត។ ធនាគារ អេស៊ីលីដា មានបម្រើសេវាចាត់ចែងសាច់ប្រាក់ ជាច្រើនដូចជា៖ សេវាលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន សេវាមូលប្បទានបត្រសាច់ប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាទូទាត់ឱ្យអ្នកផ្គត់ផ្គង់ សេវាសម្របសម្រួលគណនីអតិថិជន សេវាប្រមូលសាច់ប្រាក់បង់ពន្ធទទួលបង់ពន្ធលើមធ្យោយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងសេវាប្តូរប្រាក់។

**២.៧.៥. សេវាផ្ទេរប្រាក់**

សេវាផ្ទេរប្រាក់ គឺជាសេវាមួយប្រភេទដែលធនាគារអនុញ្ញាតឱ្យអតិថិជន ធ្វើការផ្ទេរប្រាក់ទទួលប្រាក់ទូទាំងប្រទេស និងផ្ទេរ ឬទទួលប្រាក់ក្រៅប្រទេស។ បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានសេវាផ្ទេរប្រាក់បីប្រភេទគឺ ៖ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈប្រព័ន្ធ SWIFT សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈ WESTERN UNION និងសេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈ Pay one។

**២.៧.៦. សេវាផ្សេងៗ**

ក្រៅពីសេវាឥណទាន ប្រាក់បញ្ញើ-សន្សំ សេវាធនាគារអេឡិចត្រូនិច សេវាផ្ទេរប្រាក់ និងចាត់ចែងសាច់ប្រាក់ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេវាផ្សេងៗទៀត គឺសេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាធានារ៉ាប់រងអាយុជីវិត។

**២.៧.៧. បណ្តាញម៉ាស៊ីនអេស៊ីអិម (ATM)**

ការរីកចម្រើននៃបច្ចេកវិទ្យា គឺជាកត្តាដែលជះឥទ្ធិពលមួយចំណែកដល់ធនាគារផងដែរ។

អតិថិជនគឺជាធាតុសំខាន់ចំពោះដំណើរការអាជីវកម្ម ស្របពេលជាមួយគ្នានេះវិស័យហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺមានការរីកចម្រើនជាពិសេសវិស័យធនាគារ ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាដើម្បីទាក់ទាញអតិថិជន។ ការបំពេញសេចក្តីត្រូវការរបស់អតិថិជន គឺជាការសំខាន់បំផុត ហេតុដូច្នេះបានជាធនាគារ អេស៊ីលីដា ភីអិលស៊ី បានពង្រីកនូវសេវាកម្មរបស់ខ្លួន អោយកាន់តែប្រសើរជាងមុន ក្នុងនោះក៏មានម៉ាស៊ីនអេស៊ីអិម(ATM) ដែលមាននៅគ្រប់តំបន់ទូទាំងប្រទេសចំនួន១៣១កន្លែងផងដែរ។

ម៉ាស៊ីនអេស៊ីអិម (ATM) ដាក់ប្រាក់គឺជាប្រភេទទូអេស៊ីអិមដែលមានលក្ខណៈដូចគ្នាទៅនឹងទូអេស៊ីអិមធម្មតាដែរ ប៉ុន្តែវាអាចដាក់ប្រាក់(Deposits) បានជាលក្ខណៈពិសេសរបស់វា។ នៅក្នុងព្រះរាជាណាចក្រកម្ពុជា វាជាម៉ាស៊ីនដំបូងគេ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់អោយអតិថិជនរបស់ខ្លួនប្រើប្រាស់ ហើយនៅពេលបច្ចុប្បន្នមាននៅក្នុងតំបន់រាជធានីភ្នំពេញចំនួន ៨ កន្លែងតែប៉ុណ្ណោះបានដាក់អោយប្រើនិងកំពុងដំណើរការ។

Cash Deposit Machine Phnom Penh (8 location)

- សាខាកណ្តាល Headquarters
- សាខាបឹងត្របែក Beung Trabek Branch
- សាខាផ្សារដើមថ្កូវ Phsar Doem Thkouv Branch
- សាខាវិមានចតុមុខ Visar Chaktomuk Branch
- សាខាជួនពេញ Daun Penh Branch
- សាខាស្ទឹងមានជ័យ Meanchey Branch
- សាខាទួលគោក Toul Kork Branch

**២.៨. បុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី**

បុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ( គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦)

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៥ គឺ៖

១. ធនាគារ អេស៊ីលីដា ឡាវ (៤១សាខា)

២. ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (៦សាខា)

៣. វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា

៤. អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ីនិង

៥. អេស៊ីលីដា ប្រូកេធី អិលធីឌី

**ជំពូកទី៣**

**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ**

**៣.១. របាយការណ៍ហិរញ្ញវត្ថុ**

**៣.១.១. របាយការណ៍លទ្ធផលផល (Income Statement)**

របាយការណ៍លទ្ធផលផលគឺជារបាយការណ៍សម្រាប់រៀងរាល់ថ្ងៃ ពីសកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងអំឡុងពេលជាក់លាក់មួយ ដែលជាធម្មតាធ្វើឡើងក្នុងរយៈពេលមួយឆ្នាំ។

របាយការណ៍លទ្ធផលផល គឺជារបាយការណ៍ហិរញ្ញវត្ថុ ដែលសង្ខេបនូវរាល់សកម្មភាពចំណូលនិងចំណាយរបស់ក្រុមហ៊ុនក្នុងពេលមួយជាក់លាក់។ របាយការណ៍នេះ ជារបាយការណ៍សំខាន់ប្រោះវាបានបង្ហាញនូវប្រាក់ចំណេញ ឬ ខាតរបស់ក្រុមហ៊ុនមួយនៅកាលបរិច្ឆេទកំណត់មួយ។

របាយការណ៍លទ្ធផលផល វាស់នូវប្រតិបត្តិការហិរញ្ញវត្ថុ ដែលជះឥទ្ធិពលទៅលើការគ្រប់គ្រងនិងការសម្រេចចិត្ត លើប្រតិបត្តិការអាជីវកម្ម និងផ្តល់បាននូវភាពល្អិតល្អន់អំពីចំណូលចំណាយព្រមទាំងលទ្ធផលគណនេយ្យចំណេញ ឬខាតនៃអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងអំឡុងពេលជាក់លាក់ណាមួយ។

ចំពោះលទ្ធផលនៃរបាយការណ៍នេះ នឹងត្រូវបានគេឆ្លើយតបទៅនឹងសំណួរមួយចំនួនដូចខាងក្រោម៖

- តើក្រុមហ៊ុនមានដំណើរការល្អឬយ៉ាងណា?
- តើក្រុមហ៊ុនបានបែងចែកប្រាក់ចំណេញទាំងអស់នោះ ឲ្យទៅជាភាគលាភនិងប្រាក់ចំណេញរក្សាទុកមួយចំនួនប៉ុន្មាន?

ដើម្បីធ្វើការគណនានូវប្រាក់ចំណេញឬខាតរបស់ក្រុមហ៊ុន ត្រូវបានគេអនុវត្តតាមរូបមន្តដូចខាងក្រោម៖

|                                                                                                  |
|--------------------------------------------------------------------------------------------------|
| <p>ចំណេញ ឬ ខាត = ចំណូលសរុប - សំណាយសរុប</p> <p>Profit or Loss = Total Revenue – Total Expense</p> |
|--------------------------------------------------------------------------------------------------|

គំនូសតារាងទី៤ របាយការណ៍លទ្ធផល ឆ្នាំ២០១៧ និង២០១៨

**ACLEDA Bank Plc, Hard office**

**Separate Income Statement**

**As at 31 December 2018**

| USD                                                                                               | Increase (Decrease) |                     |
|---------------------------------------------------------------------------------------------------|---------------------|---------------------|
|                                                                                                   | 2018                | 2017                |
| Interest income                                                                                   | 400,587,865         | 402,816,095         |
| Interest expense                                                                                  | (143,606,525)       | (142,081,613)       |
| <b>Net interest income</b>                                                                        | <b>256,981,340</b>  | <b>260,734,482</b>  |
| Fee and commission income                                                                         | 56,899,023          | 51,032,850          |
| Fee and commission expense                                                                        | (499,395)           | (2,464,712)         |
| <b>Net fee and commission income</b>                                                              | <b>56,399,628</b>   | <b>48,568,138</b>   |
| Provision for loan losses and balances with other banks                                           | (39,356,793)        | (33,215,649)        |
| Provision for off balance sheet commitments                                                       | 141,831             | (1,814,203)         |
| <b>Net provision for loan losses, balances with other banks and off balance sheet commitments</b> | <b>(39,214,962)</b> | <b>(35,029,852)</b> |
| <b>Net income after provision</b>                                                                 | <b>274,166,006</b>  | <b>274,272,768</b>  |
| Other incomes                                                                                     | 13,332,542          | 9,140,680           |
| Personnel expenses                                                                                | (116,543,059)       | (103,853,975)       |
| General and administrative expenses                                                               | (45,705,790)        | (47,503,142)        |
| Depreciation charges                                                                              | (20,786,032)        | (20,154,783)        |
| Amortisation charges                                                                              | (3,203,977)         | (3,755,478)         |
| <b>Profit before income tax</b>                                                                   | <b>101,259,690</b>  | <b>108,146,070</b>  |

|                            |                   |                   |
|----------------------------|-------------------|-------------------|
| Income tax expenses        | (20,513,131)      | (21,659,272)      |
| <b>Profit for the year</b> | <b>80,746,559</b> | <b>86,486,798</b> |

សមាសធាតុសំខាន់ៗនៅក្នុងលទ្ធផលមាន៖

- ចំណូល: គឺជាលំហូរចូលនៃសាច់ប្រាក់ និង ទ្រព្យសកម្មផ្សេងទៀត ដែលទទួលបានពី ផ្នែកផ្សេងៗសម្រាប់ធ្វើ ការដោះដូរទំនិញ ឬសេវាកម្ម ដែលជាលទ្ធផលនៃការបង្កើន ទ្រព្យសកម្មសុប ឬថយចុះនៃបំណុល។ ចំណូលត្រូវ បានបង្ហាញជា ប្រភពធនធានរបស់ អង្គភាព នៅក្នុងរបាយការណ៍លទ្ធផល ដែលរួមមានគណនីជាច្រើន ដូចជា: Revenue , Sale, Earned or Received ដែលបានមកពីការជួល កំរៃជើងសារ ការលក់ទំនិញ និង ចំណូលបានពី ប្រតិបត្តិការផ្សេងៗទៀតនៃអាជីវកម្ម។
- ចំណាយ: គឺជាចលនានៃសាច់ប្រាក់ ឬការប្រើប្រាស់ទ្រព្យសម្បត្តិផ្សេងៗ ឬការលេច ចេញនូវបំណុលក្នុងការទិញ ទំនិញ ផលិតផល សេវាកម្មឬការអនុវត្តន៍សកម្មភាពផ្សេងៗ ដែលបានប្រើប្រាស់ដោយក្រុមហ៊ុនដើម្បីស្វែងរកប្រាក់ចំណេញ ។ ចំណាយរួមមាន ការ ទិញផលិតផល ចំណាយទៅលើការទិញផលិតផល ចំណាយទៅលើការផ្សព្វផ្សាយ ពាណិជ្ជកម្ម ដើម្បីបង្កើន សមត្ថភាពលក់ ចំណាយទៅលើប្រាក់បៀវត្សរបស់បុគ្គលិក ចំណាយកំរៃជើងសារ ការបង់ការប្រាក់ និងការចំណាយលើការគ្រប់គ្រង ប្រតិបត្តិការ ក្រុមហ៊ុន ។

សមាសធាតុសំខាន់ៗក្នុងរបាយការណ៍លទ្ធផល៖

- Interest Income: ចំណូលការប្រាក់ជាចំណូលបានមកពីឥណទាន និងបុរេប្រទានអតិថិជន សមតុល្យនៅធនាគារកណ្តាល និងសមតុល្យនៅធនាគារផ្សេងៗ ត្រូវបានកត់ត្រាតាម មូលដ្ឋានបង្គរលើកលែងតែមានការសង្ស័យគួរអោយបារម្ភ ចំពោះការប្រមូលប្រាក់មក វិញ ដែលក្នុងករណីនេះការប្រាក់ត្រូវបានព្យួរសិន រហូតដល់ទទួលបានការប្រាក់ជាក់ ស្តែង។ គោលការណ៍ក្នុងការព្យួរការប្រាក់លើឥណទានមិនដំណើរការ និងសំវិធានធន ឥណទានបាត់បង់ ។



- Interest Expense: ការចំណាយការប្រាក់ គឺជាផល ចំណាយសំខាន់របស់ធនាគារទៅលើការប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីរបស់ធនាគារពីធនាគារដទៃ ឬធនាគារជាតិ។

### ៣.១.២.តារាងតុល្យភាព

តារាងតុល្យភាពគឺជារបាយការណ៍មួយដែលបង្ហាញ នូវស្ថានភាពរបស់ក្រុមហ៊ុនឬស្ថាប័នក្នុងគោលបំណងឆ្លុះបញ្ចាំងរាល់ធាតុទាំងអស់ នឹងចំនួនទ្រព្យសកម្ម ទ្រព្យអកម្ម មូលធន ដែលបានប្រើប្រាស់ដោយអាជីវកម្មដ្ឋាននៅកាលបរិច្ឆេទជាក់លាក់មួយ។

$$\text{Assets} = \text{Liabilities} + \text{Owner's Equity}$$

សមីការគណនេយ្យ គឺជាគោលការណ៍នៃប្រព័ន្ធគណនេយ្យដែលនៅប៉ែកខាងឆ្វេងដៃនៃសមីការមានទំនាក់ទំនងនឹងមូលធន ដែលត្រូវបានត្រួតពិនិត្យដោយក្រុមហ៊ុន ឬទ្រព្យសកម្ម។ ធនធានទាំងនេះ គឺសម្រាប់វិនិយោគ ដើម្បីរំពឹងគិតទុកថាស្វែងរកប្រាក់ចំណេញក្នុងពេលអនាគត ដោយបានបញ្ចូលទៅក្នុងសកម្មភាពប្រតិបត្តិការ។ ចំណែកឯមូលនិធិនៅប៉ែកខាងស្តាំ នៃសមីការសម្គាល់ទៅលើមូលនិធិដែលទទួលបានពីអ្នកដែលបានជំនាក់ដែលអោយខ្ចី និងបំណុលផ្សេងៗទៀត ឬឯម្ចាស់ទ្រព្យគឺជាមូលនិធិសរុប ដែលបានវិនិយោគ ឬត្រូវបានផ្តល់ដោយម្ចាស់ទុន និងការបង្កទុកនៃកម្រៃពីចំនួនលើសនៃការបែងចែកទៅម្ចាស់ភាគហ៊ុន ។ តារាងតុល្យភាពត្រូវបានបែងចែកជា២ផ្នែកគឺ ទ្រព្យសកម្ម (Assets ) និងទ្រព្យអកម្ម/បំណុល (liabilities ) ឬក៏ជាមួយទ្រព្យម្ចាស់ (Owner 's Equity )។

គំនូសតាងទី៥ តារាងតុល្យភាពប្រៀបធៀបតាម ក្នុងឆ្នាំ២០១៧ និង២០១៨

ACLEDA Bank Plc, Hard office

Separate Balance Sheet

As at 31 December 2018

| USD                             | Increase (Decrease) |               |
|---------------------------------|---------------------|---------------|
|                                 | 2018                | 2017          |
| Cash on hand                    | 398,012,184         | 310,875,730   |
| Balances with the central banks | 1,461,581,050       | 1,483,394,409 |
| Balances with other banks       | 24,339,676          | 121,863,449   |

|                                               |                      |                      |
|-----------------------------------------------|----------------------|----------------------|
| Loans and advances to customers               | 3,378,669,215        | 2,939,873,756        |
| Other assets                                  | 47,623,565           | 46,436,190           |
| Investment in subsidiaries                    | 83,170,281           | 74,961,960           |
| Property and equipment                        | 99,040,122           | 108,271,588          |
| Intangible assets                             | 9,986,536            | 10,737,495           |
| Deferred tax assets                           | 21,952,363           | 25,156,363           |
| Other investments                             | 153,529              | 153,529              |
| <b>TOTAL ASSETS</b>                           | <b>5,524,528,521</b> | <b>5,121,724,469</b> |
| Due to other banks and financial institutions | 283,016,826          | 205,468,276          |
| Deposits from customers                       | 3,470,386,572        | 3,044,484,178        |
| Provision for off balance sheet commitments   | 1,666,147            | 1,814,203            |
| Other liabilities                             | 98,274,561           | 81,284,422           |
| Borrowings                                    | 748,249,799          | 866,142,860          |
| Subordinated debts                            | 77,101,490           | 108,684,090          |
| Current income tax liabilities                | 12,901,983           | 22,710,117           |
| Employee benefits                             | 17,146,752           | 46,955,594           |
| <b>TOTAL LIABILITIES</b>                      | <b>4,708,744,130</b> | <b>4,377,543,740</b> |
| Share capital                                 | 395,224,105          | 358,544,956          |
| General reserves                              | 339,813,727          | 299,148,975          |
| Retained earnings                             | 80,746,559           | 86,486,798           |
| <b>TOTAL EQUITY</b>                           | <b>815,784,391</b>   | <b>744,180,729</b>   |
| <b>TOTAL LIABILITIES AND EQUITY</b>           | <b>5,524,528,521</b> | <b>5,121,724,469</b> |

សមាសធាតុសំខាន់ៗនៅក្នុងតារាងតុល្យការ៖

**ក.ទ្រព្យសកម្ម (Assets):** គឺ ជាទ្រព្យសម្បត្តិ ឬជាប្រភពធនធានពេញលេញ ដែលអង្គភាពមាន។ ទ្រព្យសកម្មទាំងឡាយ ត្រូវបានគេរៀបចំតាមលំដាប់នៃលទ្ធភាព ដើម្បីអោយវាមានភាពអោយស្រួលក្នុងការបំប្លែងទ្រព្យទាំងនោះទៅជាសាច់ប្រាក់ ( Ability to convert into cash )។ ទ្រព្យសកម្មត្រូវបានគេបែងចែកជាពីរផ្នែកគឺ ទ្រព្យសកម្មចរន្ត (Current Assets) និងអលនទ្រព្យ (Noncurrent Assets) or ( Fixed Assets)។

ធាតុសំខាន់ៗដែលត្រូវបានគេប្រើប្រាស់មានដូចជា៖

- ទ្រព្យសកម្មចរន្ត (Current Assets) គឺជាធាតុឬទ្រព្យទាំងឡាយណា ដែលគេងាយស្រួលបង្វែរជាទិន្នន័យផលសាច់ប្រាក់មកវិញ នៅក្នុងដំណើរការអាជីវកម្មក្នុងរយៈពេលខ្លីមិនលើសពី១២ខែ ដូចជា សាច់ប្រាក់ គណនីត្រូវទទួល សន្និធិជាដើម។
- អលនទ្រព្យឬទ្រព្យសកម្មរយៈពេលវែង (Noncurrent Assets) or (Fixed Assets) គឺជាធាតុទាំងឡាយណាដែលត្រូវបានគេប្រើប្រាស់ នៅក្នុងដំណើរការអាជីវកម្មរយៈពេលវែងលើសពី១២ខែឡើងទៅ ហើយមិនងាយបំប្លែងជាសាច់ប្រាក់បានភ្លាមៗនោះទេ។
- ទ្រព្យសកម្មផ្សេងៗមានដូចជា ប្រាក់បញ្ញើ ប្រការនីយបត្រ និងទ្រព្យអរូបិយផ្សេងៗរួមមានកេរ្តិ៍ឈ្មោះ ជំនួញនឹងក្លាយមកជាកម្មសិទ្ធិ លិខិតអនុញ្ញាតអាជីវកម្ម ។ល។

**ខ.ទ្រព្យសកម្ម (Liabilities):** គឺជាកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ (បំណុល) ដែលក្រុមហ៊ុនត្រូវសង ទៅដល់ម្ចាស់បំណុលវិញ។ បំណុលត្រូវបានបែងចែកជាពីរគឺ ទ្រព្យអកម្មរយៈពេលខ្លី (Current Liabilities ) និងទ្រព្យអកម្មរយៈពេលវែង(Long-Term Liabilities)។

- ទ្រព្យអកម្មរយៈពេលខ្លី (Current Liability) បំណុលចរន្ត គឺវាដូចគ្នាទៅនឹងទ្រព្យចរន្តដែលមានអាយុកាលតិចជាងមួយឆ្នាំ ប៉ុន្តែម្ចាស់ក្រុមហ៊ុនត្រូវតែបំពេញកាតព្វកិច្ចសង។
- ទ្រព្យសកម្មរយៈពេលវែង (Long Term Liabilities) គឺជាបំណុលទាំងឡាយណាដែលមិនទាន់ទូទាត់ក្នុងរយៈពេលមួយឆ្នាំនោះទេ វាត្រូវបានគេចាត់ទុកជាបំណុលរយៈពេលវែង មានដូចបំណុលដែលក្រុមហ៊ុនទូទាត់រយៈពេល៥ឆ្នាំ សញ្ញាប័ណ្ណ។ល។

**គ.គណនីម្ចាស់ភាគហ៊ុន ឬទ្រព្យម្ចាស់(Owner 's Equity ) :** គឺជាលទ្ធផលនៃភាពខុសគ្នារវាងតម្លៃទ្រព្យសកម្មសរុប និងតម្លៃសរុបនៃបំណុល ដែលជាមូលធនផ្ទាល់របស់ម្ចាស់ភាគហ៊ុនសម្រាប់ធ្វើការវិនិយោគទៅក្នុងដំណើរអាជីវកម្ម។

### ៣.២.វិធីសាស្ត្រក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុអាចធ្វើឡើងបានច្រើនវិធី ប៉ុន្តែឧបករណ៍ដែលត្រូវបានគេពេញនិយមប្រើប្រាស់ជាងគេ និង លើកយកមកធ្វើការសិក្សាអំពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុនោះរួមមានដូចខាងក្រោម៖

1. ការវិភាគតាមខ្សែដេក (Horizontal Analysis)
2. ការវិភាគតាមខ្សែឈរ (Vertical Percentage Analysis)
3. ការវិភាគតាមអនុបាត (Ratio Analysis)
4. ការវិភាគតាមប្រព័ន្ធ Du Pont
5. ការវិភាគតាមអនុបាតហានិភ័យ (Risk Ratio Analysis)

ក្នុងវិធីសាស្ត្រទាំងប្រាំ ខាងលើយើងខ្ញុំបានដាក់យកមកសិក្សាស្រាវជ្រាវតែបីវិធីសាស្ត្រ គឺ៖

1. ការវិភាគតាមអនុបាត (Ratio Analysis)
2. ការវិភាគតាមប្រព័ន្ធ Du Pont
3. ការវិភាគតាមអនុបាតហានិភ័យ (Risk Ratio Analysis)

### ៣.៣.ការវិភាគតាមអនុបាត (Ratio Analysis)

ការវិភាគតាមអនុបាត គឺជាវិធីសាស្ត្រមួយដែលគេនិយមប្រើប្រាស់ជាងគេបំផុត។ នៅក្នុងផ្នែកនេះខ្ញុំបាទនឹងធ្វើការសិក្សាអំពីការវិភាគតាមអនុបាត ចំពោះតែរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដាភីអិលស៊ី ដោយធ្វើការប្រៀបធៀបរវាងឆ្នាំ២០១៧ និង២០១៨ តែប៉ុណ្ណោះដើម្បីលើកយកមកវិភាគ និងបកស្រាយទៅលើនិន្នាការនៃការប្រែប្រួលស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារទាំងមូល។ចំពោះការវិភាគតាមអនុបាតនេះការវិភាគតាមអនុបាតនេះ គឺជាជំនួយដ៏សំខាន់ដល់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុអោយកាន់តែ មានប្រសិទ្ធភាព នៅក្នុងការត្រួតពិនិត្យនិងវាយតម្លៃទៅលើប្រតិបត្តិការរបស់ធនាគារនៅក្នុងឆ្នាំចាស់ និងឈានទៅដល់ការរៀបចំផែនការគ្រប់គ្រងរបស់ធនាគារទាំងមូលនាពេលអនាគតអោយ បានកាន់តែប្រសើរនិងមានប្រសិទ្ធភាពថែមទៀត។ លើសពីនេះទៀតតាមរយៈការវិភាគនេះក៏អាចឆ្លុះបញ្ចាំងដើម្បីធ្វើការប្រៀបធៀប ជាមួយនឹងធនាគារជាដៃគូប្រកួតប្រជែងផងដែរ។ នៅក្នុងការវិភាគនេះ យើងធ្វើការសិក្សាតែទៅលើអនុបាតសំខាន់ៗនេះគឺ៖

- អនុបាតលទ្ធភាពស្វែងរកប្រាក់ចំណេញ (Profitability Ratio)
- អនុបាតសន្ទនីយភាព (Liquidity Ratio)
- អនុបាតលើគុណភាពទ្រព្យសកម្ម (Asset Utilization Ratio)

• អនុបាតសាធនភាព (Solvency Ratio)

**៣.៣.១. អនុបាតលទ្ធភាពស្វែងរកប្រាក់ចំណេញ (Profitability Ratio)**

គោលដៅចម្បងរបស់អង្គភាពអាជីវកម្ម គឺដើម្បីស្វែងរកប្រាក់ចំណេញឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ដូចនេះអនុបាតលទ្ធភាពស្វែងរកប្រាក់ចំណេញត្រូវបានគេប្រើប្រាស់ដើម្បីវាស់វែង និងធ្វើការវាយតម្លៃលើប្រតិបត្តិការហិរញ្ញវត្ថុ និងប្រាក់ចំណេញដែលទទួលបានដោយធ្វើការប្រៀបធៀបជាមួយនិងដើមទុនសរុបនៃការវិនិយោគ។ អនុបាតស្វែងរកប្រាក់ចំណេញមានដូចខាងក្រោម ៖

**៣.៣.១.១. អនុបាតចំណូលការប្រាក់សុទ្ធផ្សេង និងទ្រព្យសកម្មដែលអចរ**

**ប្រាក់បាតសរុប (Net Interest Margin)<sup>5</sup>**

អនុបាតនេះ គឺជាលទ្ធផលរវាងផលសងនៃចំណូលការប្រាក់ជាមួយនឹងការចំណាយទៅលើការប្រាក់ផ្សេងៗជាមួយទ្រព្យសកម្មសរុប ។ អនុបាតនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់បានដឹងថាតើទ្រព្យសកម្មដែលអាចជួយបង្កើនប្រាក់ចំណេញការប្រាក់សុទ្ធបានកម្រិតណាមួយ លទ្ធផលដែលបង្ហាញឲ្យដឹងថា តើការចំណាយការប្រាក់សរុបដែលបានមកពីចំណាយលើប្រាក់បញ្ញើ ឬ កម្ចីផ្សេងៗតិចជាងចំណូលការប្រាក់ដែលទទួលបានពីឥណទានដែរឬយ៉ាងណា? អនុបាតនេះ ជាសញ្ញាមួយដែលបង្ហាញឲ្យដឹងពីសុខភាពហិរញ្ញវត្ថុរបស់អង្គភាព បើសិនជាអនុបាតកាន់តែធំ គឺជាកាន់តែប្រសើរ ព្រោះវាបង្ហាញថាធនាគារអាចរកប្រាក់ចំណូលពីការប្រាក់សុទ្ធកាន់តែបានច្រើនជាងមុនពីការប្រើប្រាស់ទ្រព្យសកម្មសរុប ។

$$\text{Net Interest Margin} = \frac{\text{Interest Income} - \text{Interest Expense}}{\text{Total Assets}}$$

|   | Title            | 2018        | 2017        |
|---|------------------|-------------|-------------|
| 1 | Interest Income  | 400,587,865 | 402,816,095 |
| 2 | Interest Expense | 143,606,525 | 142,081,613 |

<sup>5</sup> Peter S.Rose and Sylvia C.Hudgins, Bank Management and Financial Services, (The McGraw-Hill International Edition 2010), 8<sup>th</sup> Edition, 174)

|               |                     |               |               |
|---------------|---------------------|---------------|---------------|
| 3             | Total Asset         | 5,524,528,521 | 5,121,724,469 |
| [(1)-(2)]/(3) | Net Interest Margin | 4.65%         | 5.09%         |

តាមតារាងខាងលើយើងឃើញថា ក្នុងឆ្នាំ២០១៧ ចំណូលការប្រាក់បន្ទាប់ពីទូទាត់ចំណាយការប្រាក់ ធៀបនឹងទ្រព្យសកម្មគឺ ៥,០៩% មានន័យថា ១០០ដុល្លារ នៃការវិនិយោគទ្រព្យសកម្មទទួលបានប្រាក់ចំណេញ ៥,០៩ដុល្លារ។ ចំណែកក្នុងឆ្នាំ២០១៨ ចំណូលការប្រាក់បន្ទាប់ពីទូទាត់ចំណាយការប្រាក់ធៀបនឹងទ្រព្យសកម្មគឺ ៤,៦៥% មានន័យថា ១០០ដុល្លារ នៃការវិនិយោគទ្រព្យសកម្មទទួលបានប្រាក់ចំណេញ ៤,៦៥ដុល្លារ។ យើងសង្កេតឃើញថាក្នុងឆ្នាំ ២០១៨ មានការថយចុះ០,៤៤ ដុល្លារធៀបនឹង២០១៧។

ការថយចុះនេះបណ្តាលមកពីធនាគារ មានកំណើនលើទ្រព្យសកម្មខ្ពស់ ប៉ុន្តែធនាគារអាចរកចំណូលក្នុងកំណើនទាប។

### ៣.៣.១.២. អនុបាតចំណូលមិនមែនការប្រាក់សុទ្ធផ្សេងនឹងទ្រព្យសកម្មដែល រកចំណូលក្នុងកំណើនទាប ( Net Non-interest Margin )

អនុបាតប្រភេទនេះ វាជាផលធៀបរវាងផលសងចំណូលមិនមែនការប្រាក់ជាមួយនឹងការចំណាយមិនមែនការប្រាក់ធៀបជាមួយទ្រព្យសកម្មសរុប ។ លទ្ធផលវាបង្ហាញថា តើទ្រព្យអាចជួយរកប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធបានក្នុងកម្រិតណា ។ ប្រសិនបើ អនុបាតនេះកាន់តែធំវាកាន់តែល្អព្រោះវាបង្ហាញថា ធនាគាររកប្រាក់ចំណូល ដែលមិនមែនការប្រាក់កាន់តែច្រើនជាងមុនពីការប្រើប្រាស់ទ្រព្យសកម្មសរុបរបស់ខ្លួន ។

$$\text{Net Noninterest Margin} = \frac{\text{Noninterest Income} - \text{Noninterest Expense}}{\text{Total Assets}}$$

|   | Title                | 2018           | 2017          |
|---|----------------------|----------------|---------------|
| 1 | Non-Interest Income  | 70,231,565**   | 60,173,530*   |
| 2 | Non-Interest Expense | 46,205,185**** | 49,967,854*** |

|               |                     |               |               |
|---------------|---------------------|---------------|---------------|
| 3             | Total Asset         | 5,524,528,521 | 5,121,724,469 |
| [(1)-(2)]/(3) | Net Interest Margin | 0.43%         | 0.20%         |

\* Non-Interest Income in 2017= Net fee and Commission income + Other income = 60,173,530

\*\* Non-Interest Income in 2018= Net fee and Commission income + Other income = 70,231,565

\*\*\* Non-Interest Expense in 2017= Fee and commission expense + General and administrative expenses = 49,967,854

\*\*\*\* Non-Interest Expense in 2018= Fee and commission expense + General and administrative expenses = 46,205,185

អនុបាតខាងលើបង្ហាញ ពីចំណូលមិនមែនការប្រាក់បន្ទាប់ពីទូទាត់ចំណាយមិនមែនការប្រាក់ធៀបនឹងទ្រព្យសកម្មដែលអាចរកចំណូលបាន៖

ក្នុងឆ្នាំ២០១៧ ចំណូលមិនមែនការប្រាក់ បន្ទាប់ពីទូទាត់ចំណាយមិនមែនការប្រាក់ ធៀបនឹងទ្រព្យសកម្មគឺ ០,២០% មានន័យថា ១០០ដុល្លារ នៃការវិនិយោគទ្រព្យសកម្មទទួលបានប្រាក់ចំណេញមិនមែនការប្រាក់ ០,២០ដុល្លារ។ ចំណែកក្នុងឆ្នាំ២០១៨ ចំណូលមិនមែនការប្រាក់បន្ទាប់ពីទូទាត់ចំណាយមិនមែនការប្រាក់ ធៀបនឹងទ្រព្យសកម្មគឺ ០,៤៣% មានន័យថា ១០០ដុល្លារនៃការវិនិយោគទ្រព្យសកម្មទទួលបានប្រាក់ចំណេញ ០,៤៣ដុល្លារ ដែលមានការកើនឡើង០,២៣ដុល្លារ។

ការកើនឡើងនេះសរុបបញ្ជាក់ អោយឃើញថាធនាគារយុទ្ធសាស្ត្រល្អ ក្នុងការស្វែងរកប្រាក់ចំណូលដែលមិនមែនការប្រាក់ តាមរយៈការផ្តល់សេវាកម្មដល់អតិថិជនក្រៅពីឥណទាន ។

### ៣.៣.១.៣. អនុបាតចំណូលប្រតិបត្តិការរបស់ធនាគារ ( Bank Operating Margin )

អនុបាតនេះបង្ហាញពីការប្រៀបធៀបគ្នារវាងផលចំណេញ ដែលបានមកពីប្រតិបត្តិការ និងទ្រព្យសកម្មសរុប ដើម្បីបង្ហាញឲ្យឃើញដឹងថាផលចំណេញមកពីប្រតិបត្តិការដែលបានមកពីការប្រើប្រាស់ទ្រព្យសកម្មសរុបក្នុងកំឡុងពេលមួយជាក់លាក់។ វាត្រូវបានគេប្រើប្រាស់សម្រាប់វាស់វែងពីប្រសិទ្ធភាពនៃប្រតិបត្តិការទាំងមូលរបស់ធនាគារ ។

$$\text{Bank Operation Margin} = \frac{\text{Operation Revenue} - \text{Operation Expense}}{\text{Total Assets}}$$

|               | Title               | 2018          | 2017          |
|---------------|---------------------|---------------|---------------|
| 1             | Operating Revenues* | 470,819,430   | 462,989,625   |
| 2             | Operating Expense** | 330,344,778   | 319,813,703   |
| 3             | Total Asset         | 5,524,528,521 | 5,121,724,469 |
| [(1)-(2)]/(3) | Net Interest Margin | 2.54%         | 2.80%         |

\* Operating Revenues = Interest Income + Non-Interest Income

\*\* Operating Expense = Interest Expense + Non-Interest Expense + Personnel expenses + Depreciation charges + Amortisation charges

តាមរយៈការគណនាខាងលើ បានបង្ហាញឲ្យឃើញថា៖ ក្នុងឆ្នាំ២០១៧ ចំណេញប្រតិបត្តិការរបស់ធនាគារ ធៀបនឹងទ្រព្យសកម្មគឺ ២,៨០% មានន័យថា ១០០ដុល្លារ នៃការវិនិយោគទ្រព្យសកម្មទទួលបានប្រាក់ចំណេញ ២,៨០ដុល្លារ។ ចំណែកក្នុងឆ្នាំ២០១៨ ចំណូលការប្រាក់បន្ទាប់ពីទូទាត់ចំណាយការប្រាក់ធៀបនឹងទ្រព្យសកម្មគឺ ២,៥៤% មានន័យថា ១០០ដុល្លារ នៃការវិនិយោគទ្រព្យសកម្មទទួលបានប្រាក់ចំណេញ ២,៥៤ដុល្លារ ដែលមានការធ្លាក់ចុះ០,២៦ដុល្លារធៀបនឹងឆ្នាំ២០១៧។

ការថយចុះនេះឆ្លុះបញ្ចាំងអោយឃើញថាពីប្រសិទ្ធភាពរបស់ធនាគារក្នុងការគ្រប់គ្រងចំណាយប្រតិបត្តិការអាជីវកម្ម ដោយប្រើប្រាស់ទ្រព្យសកម្មដើម្បីស្វែងរកប្រាក់ចំណូលទាប និងការរ៉ាប់រងចំណាយខ្ពស់។

#### ៣.៣.១.៤. អនុបាតលម្អៀងនៃប្រាក់ចំណេញ (Net Profit Margin)<sup>6</sup>

អនុបាតភាពលម្អៀងនៃប្រាក់ចំណេញសុទ្ធ គឺជាអនុបាតដែលធ្វើការប្រៀបធៀបរវាងចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធជាមួយនឹងចំណូល ដែលបានមកពីប្រតិបត្តិការសរុប ។ អនុបាតនេះជាចំណុចសំខាន់ផងដែរ ដែលម្ចាស់ភាគហ៊ុនបានយកចិត្តទុកដាក់។ លទ្ធផលរបស់វាបានវាស់វែងពីកម្រិតប្រាក់ចំណេញពិតបន្ទាប់ពីបង់ពន្ធរួច ដែលធនាគារទទួលបានរៀបរាល់មួយដុល្លារនៃប្រាក់ចំណូលសុទ្ធ។ បើសិនលទ្ធផលនៃអនុបាតនេះកាន់តែខ្ពស់ វាជះឥទ្ធិពលល្អដល់ធនាគារពីព្រោះវាបង្ហាញឲ្យឃើញថាអង្គភាពទទួលបានប្រាក់ចំណេញពីប្រតិបត្តិការរបស់ខ្លួន ផ្ទុយទៅវិញប្រសិនបើលទ្ធផលកាន់តែតូច មានន័យថាគ្រប់គ្រងចំណាយមិនមានប្រសិទ្ធភាព។

<sup>6</sup> Peter S.Rose and Sylvia C.Hudgins, Bank Management and Financial Services, (The McGraw-Hill International Edition 2010), 8<sup>th</sup> Edition, 171)



$$\text{Net Profit Margin} = \frac{\text{Net Income}}{\text{Total Operation Revenues}}$$

|         | Title              | 2018        | 2017        |
|---------|--------------------|-------------|-------------|
| 1       | Net Income         | 80,746,559  | 86,486,798  |
| 2       | Operating Revenues | 330,344,778 | 319,813,703 |
| (1)/(2) | Net Profit Margin  | 24.44%      | 27.04%      |

តាមរយៈការគណនាខាងលើនេះ អនុបាតមានកម្រិតលម្អៀងនៃប្រាក់ចំណេញសុទ្ធ ក្នុងឆ្នាំ ២០១៧ ស្មើនឹង ២៧,០៤% មានន័យថា រាល់ចំណូលប្រតិបត្តិការចំនួន១០០ដុល្លារ ធនាគារទទួលបានប្រាក់ចំណេញសុទ្ធចំនួន២៧,០៤ដុល្លារ។ ប៉ុន្តែអនុបាតនេះបានមានការថយចុះបន្តិចត្រឹម ២៤,៤៤% ក្នុងឆ្នាំ២០១៨។

ការថយចុះនេះឆ្លុះបញ្ចាំងអោយឃើញថា ការគ្រប់គ្រងចំណាយមិនមានប្រសិទ្ធភាពទេនៅឆ្នាំ ២០១៨ បើធៀបនឹងឆ្នាំ ២០១៧។

**សន្និដ្ឋាន៖** តាមការសិក្សា និងគណនាលើអនុបាតលទ្ធភាពស្វែងរកប្រាក់ចំណេញបានសង្កេតឃើញ ការប្រើប្រាស់ទ្រព្យសកម្មដើម្បីស្វែងរកប្រាក់ចំណេញនិងសមត្ថភាពគ្រប់គ្រងចំណាយនៅឆ្នាំ ២០១៨ មានការថយចុះបើធៀបនឹងឆ្នាំ២០១៧ ប៉ុន្តែយើងបានសង្កេតថាមានការកើនឡើងនូវចំណេញមិនមែនការប្រាក់។

### ៣.៣.២. អនុបាតសន្តិភាព (Liquidity Ratio)

សន្ទនីយភាព សំដៅទៅលើទ្ធភាពនៃការទូទាត់បំណុលរយៈពេលខ្លី ដោយប្រើប្រាស់សាច់ប្រាក់ជាកត្តាចម្បង ។ ប្រភពដែលគេសន្មតថាជាប្រភេទសន្ទនីយភាពគឺសាច់ប្រាក់ក្នុងដៃ ឬក្នុងធនាគារ និងប្រភេទទ្រព្យសម្បត្តិផ្សេងៗទៀតដែលងាយស្រួលក្នុងការបង្វិលជាសាច់ប្រាក់ភ្លាមៗ។ អនុបាតសន្ទនីយភាពវាស់វែងពីលទ្ធភាពបង្កើនជាសាច់ប្រាក់ពីប្រភព ដូចជាប្រតិបត្តិការឥណទានរបស់ធនាគារ និងការលក់ទ្រព្យសម្បត្តិដែលលើសតម្រូវការជាដើម ។ តាមរយៈអនុបាតនេះ អ្នក

ប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុអាចធ្វើការវាយតម្លៃទៅលើសមត្ថភាពរបស់អង្គភាព ក្នុងការប្រើប្រាស់សាច់ប្រាក់ និងទ្រព្យចរន្តនានា ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់ខ្លួននាពេលបច្ចុប្បន្ន ។

### ៣.៣.២.១. អនុបាតលម្អៀងឥណទាននិងបញ្ញើ (Loans to Deposit Ratio)

អនុបាតនេះ បង្ហាញពីប្រសិទ្ធភាពនៃការប្រើប្រាស់ប្រាក់បញ្ញើរបស់អតិថិជនសរុបក្នុងការបង្វិលជាឥណទានដើម្បីបង្កើនប្រាក់ចំណេញសម្រាប់ធនាគារ ។ កាលណាអនុបាតនេះកាន់តែខ្ពស់ ឬធំជាងមួយ ( $X > 1$ ) វាអាចប្រាប់ថាជាសញ្ញាមួយដែលបង្ហាញពីភាពមិនល្អផងដែរ ព្រោះវាបានបង្ហាញថាធនាគារអាចនឹងជួបប្រទះភាពខ្វះខាតក្នុងការផ្គត់ផ្គង់នូវតម្រូវការសាច់ប្រាក់ ដែលមិនអាចព្រៀងទុកមុនណាមួយ ។ ប៉ុន្តែបើសិនជាអនុបាតនេះទាបពេក វាក៏មានភាពមិនល្អផងដែរ ពីព្រោះវាបង្ហាញថា ធនាគារមិនទាន់អាចរកប្រាក់ចំណូលបានច្រើនឲ្យអស់ពីលទ្ធភាពរបស់ខ្លួនមាន ។

$$\text{Load to deposit ratio} = \frac{\text{Total Loan}}{\text{Total Deposit}}$$

|         | Title                 | 2018          | 2017          |
|---------|-----------------------|---------------|---------------|
| 1       | Loan                  | 3,378,669,215 | 2,939,873,756 |
| 2       | Deposit from Customer | 3,470,386,572 | 3,044,484,178 |
| (1)/(2) | Loan to Deposit Ratio | 97.36%        | 96.56%        |

តាមរយៈតារាងខាងលើបានបង្ហាញថា៖ ក្នុងឆ្នាំ២០១៧ ឥណទានធៀបជាមួយនឹងប្រាក់បញ្ញើសរុបមានអត្រាស្មើនឹង ៩៦,៥៦% មានន័យថារាល់ប្រាក់បញ្ញើ១០០ដុល្លារ ធនាគារបានផ្តល់ឥណទានដល់អតិថិជនចំនួន៩៦,៥៦ដុល្លារ។ ចំណែកក្នុងឆ្នាំ២០១៨ ឥណទានធៀបជាមួយនឹងប្រាក់បញ្ញើសរុប មានអត្រាស្មើនឹង ៩៧,៣៦% មានន័យថារាល់ប្រាក់បញ្ញើ ១០០ដុល្លារ ធនាគារបានផ្តល់ឥណទានដល់អតិថិជនចំនួន៩៧,៣៦ដុល្លារ ដែលមានការកើនឡើង០,៧៩ដុល្លារ។

ការកើនឡើងនេះឆ្លុះបញ្ចាំង អោយឃើញថា ធនាគារមានយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពក្នុងការប្រើប្រាស់ប្រាក់បញ្ញើរបស់អតិថិជន។

**៣.៣.២.២. អនុបាតលម្អៀងសាច់ប្រាក់ និងបញ្ញើ (Cash to total Deposit)**

អនុបាតនេះត្រូវ បានគេយកមកប្រើប្រាស់ សម្រាប់ធ្វើការបង្ហាញនូវសមត្ថភាពរបស់ ធនាគារក្នុងការដោះស្រាយបំណុលតាមរយៈសាច់ប្រាក់ ដែលមានស្រាប់ក្នុងដៃរបស់ធនាគារ។ អនុបាតបានបង្ហាញអំពីចំនួនសាច់ប្រាក់ និង សមត្ថភាព ដែលត្រូវដោះស្រាយនៅពេលមាន វត្តមានអ្នកផ្ញើដកសាច់ប្រាក់របស់ខ្លួនក្នុងករណីជាបន្ទាន់ណាមួយ ។

តាមរយៈទ្រឹស្តីនៃអនុបាតនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា នៅពេលលទ្ធផលអនុបាត កាន់តែខ្ពស់ នេះសុវត្ថិភាពនៃអ្នកផ្ញើកាន់តែខ្ពស់ផងដែរ ។

$$\text{Cash to Total Deposits} = \frac{\text{Cash}}{\text{Total Deposits}}$$

|         | Title                 | 2018          | 2017          |
|---------|-----------------------|---------------|---------------|
| 1       | Cash                  | 398,012,184   | 310,875,730   |
| 2       | Total Deposit         | 3,470,386,572 | 3,044,484,178 |
| (1)/(2) | Cash to total Deposit | 11.47%        | 10.21%        |

តាមរយៈតារាងខាងលើបានបង្ហាញឲ្យឃើញថា៖ ក្នុងឆ្នាំ២០១៧ សាច់ប្រាក់ធៀបជាមួយ នឹងប្រាក់បញ្ញើសរុប មានអត្រាស្មើនឹង ១០,២១% មានន័យថារាល់ប្រាក់បញ្ញើ ១០០ដុល្លារ ធនាគារបានរក្សាទុកសាច់ប្រាក់ចំនួន១០,២១ដុល្លារ។ ចំណែកក្នុងឆ្នាំ២០១៨ សាច់ប្រាក់ធៀប ជាមួយនឹងប្រាក់បញ្ញើសរុប មានអត្រាស្មើនឹង ១១,៤៧% មានន័យថារាល់ប្រាក់បញ្ញើ ១០០ ដុល្លារ ធនាគារបានរក្សាទុកសាច់ប្រាក់ចំនួន១១,៤៧ដុល្លារ ដែលមានការកើនឡើង១,២៦ដុល្លារ។

ការកើនឡើងនេះឆ្លុះបញ្ចាំង អោយឃើញថា ធនាគារមានសាច់ប្រាក់ច្រើនសម្រាប់សង អតិថិជនក្នុងករណីចាំបាច់ណាមួយ។

**៣.៣.២.៣. អនុបាតចរន្ត (Current Ratio)**

អនុបាតចរន្ត ត្រូវបានគេប្រើប្រាស់ដើម្បីបញ្ជាក់ទៅលើលទ្ធភាពរបស់អង្គភាពក្នុងការ បំពេញកាតព្វកិច្ចសងបំណុលរយៈពេលខ្លី ដោយប្រើប្រាស់នូវទ្រព្យចរន្តរបស់ខ្លួន ។ អនុបាតនេះ

ត្រូវបានគេគណនាដោយធ្វើផលធៀបរវាងទ្រព្យសកម្មរយៈពេលខ្លីជាមួយទ្រព្យសកម្មអកម្មរយៈពេលខ្លី ។ ប្រសិនបើលទ្ធផលរបស់វាកាន់តែខ្ពស់ មានន័យថាអង្គភាពមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ចៀសឲ្យផុតពីផលវិបាកនៃការបំបែកជាសាច់ប្រាក់ ដើម្បីទូទាត់បំណុលរយៈពេលខ្លីរបស់ខ្លួនបានភ្លាមៗ វាក៏អាចចង្អុលបង្ហាញពីការប្រើប្រាស់សាច់ប្រាក់និងទ្រព្យរយៈពេលខ្លីគ្មានប្រសិទ្ធភាព ។

$$\text{Current Ratio} = \frac{\text{Current Assets}}{\text{Current Liabilities}}$$

|         | Title                 | 2018          | 2017          |
|---------|-----------------------|---------------|---------------|
| 1       | Current Asset*        | 5,262,602,125 | 4,856,007,344 |
| 2       | Current Liabilities** | 3,753,403,398 | 3,249,952,454 |
| (1)/(2) | Current Ratio         | 140.21 %      | 149.42 %      |

\* Current Asset = Cash on hand + Balances with the central banks + Balances with other banks + Loans and advances to customers

\*\* Current Liabilities = Due to other banks and financial institutions + Deposits from customers

តាមរយៈតារាងខាងលើបានបង្ហាញឲ្យឃើញថា៖ ក្នុងឆ្នាំ២០១៧ ទ្រព្យសកម្មរយៈពេលខ្លីធៀបជាមួយការប្រើប្រាស់បំណុលរយៈពេលខ្លីសរុបមានអត្រាស្មើនឹង ១៤៩,៤២% មានន័យថា រាល់បំណុលរយៈពេលខ្លីចំនួន១០០ដុល្លារ ធនាគារមានទ្រព្យសកម្មរយៈពេលខ្លីចំនួន១៤៩,៤២ដុល្លារសម្រាប់ទូទាត់សង។ ចំណែកក្នុងឆ្នាំ២០១៨ ទ្រព្យសកម្មរយៈពេលខ្លី ធៀបជាមួយការប្រើប្រាស់បំណុលរយៈពេលខ្លីសរុបមានអត្រាស្មើនឹង ១៤០,២១% មានន័យថារាល់បំណុលរយៈពេលខ្លីចំនួន១០០ដុល្លារ ធនាគារមានទ្រព្យសកម្មរយៈពេលខ្លីចំនួន១៤០,២១ដុល្លារសម្រាប់ទូទាត់សងដែលមានការថយចុះចំនួន៩,២១ដុល្លារ។ វាសរុបញ្ជាក់ពីធនាគារមានលទ្ធភាពសងបំណុលរយៈពេលខ្លីថយចុះ។

**សន្និដ្ឋាន៖** តាមការសិក្សា និងគណនាលើអនុបាតសន្ទនីភាព បានសង្កេតឃើញថាទ្រព្យសកម្មរយៈពេលខ្លី ធៀបជាមួយការប្រើប្រាស់បំណុលរយៈពេលខ្លី នៅឆ្នាំ២០១៨ថយចុះជាងឆ្នាំ២០១៧ មានន័យថាលទ្ធភាពសងបំណុលរយៈពេលខ្លីរបស់ធនាគារមានការថយចុះ ប៉ុន្តែសម្រាប់ប្រាក់បញ្ញើរយៈពេលខ្លីធនាគារមានសាច់ប្រាក់ក្នុងដៃសម្រាប់ទូទាត់ច្រើនជាងឆ្នាំ ២០១៧។

### ៣.៣.៣.អនុបាតលើគុណភាពទ្រព្យសកម្ម (Asset Utilization Ratio)

អនុបាតលើគុណភាពទ្រព្យសកម្ម គឺគេប្រើប្រាស់សម្រាប់វាស់វែងពីសមត្ថភាពថ្នាក់ដឹកនាំក្នុងការប្រើប្រាស់ឲ្យអស់ពីលទ្ធភាពនៃទ្រព្យសកម្មសរុប ដើម្បីស្វែងរកប្រាក់ចំណូល ។ អនុបាតធ្វើការគណនារកប្រាក់ចំណូលសរុប ពីប្រតិបត្តិការដែលទទួលបាន ប្រៀបធៀបទៅនឹងទ្រព្យសកម្មសរុប នៅក្នុងធនាគារមាន ។ នៅពេលលទ្ធផលនៃអនុបាតនេះកាន់តែធំ នោះវាធ្វើការឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការប្រើប្រាស់ទ្រព្យសកម្មដើម្បីទាញយកផលចំណូលកាន់តែប្រសើរ ។

$$\text{Asset Utilization Ratio} = \frac{\text{Operation Income}}{\text{Total Assets}}$$

|         | Title                   | 2018          | 2017          |
|---------|-------------------------|---------------|---------------|
| 1       | Operating Income*       | 330,344,778   | 319,813,703   |
| 2       | Total Asset             | 5,524,528,521 | 5,121,724,469 |
| (1)/(2) | Asset Utilization Ratio | 5.98%         | 6.24%         |

\*Operation Income = Operation Revenue

តាមតួលេខនៅក្នុងតារាងខាងលើបានបង្ហាញឲ្យឃើញ៖ ក្នុងឆ្នាំ២០១៧ ប្រាក់ចំណូលប្រតិបត្តិការរបស់ធនាគារធៀបនឹងទ្រព្យសកម្មគឺ ៦,២៤%មានន័យថា ១០០ដុល្លារ នៃការវិនិយោគទ្រព្យសកម្មទទួលបានប្រាក់ចំណូល ៦,២៤ដុល្លារ។ ចំណែកក្នុងឆ្នាំ២០១៨ ស្មើនឹង ៥,៩៨% មានន័យថា ១០០ដុល្លារ នៃការវិនិយោគទ្រព្យសកម្មទទួលបានប្រាក់ចំណូល ៥,៩៨ដុល្លារ គឺមានការថយចុះ០,២៦ដុល្លារ។

ការថយចុះនេះឆ្លុះបញ្ចាំងអោយឃើញពីប្រសិទ្ធភាពរបស់ធនាគារក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ដោយប្រើប្រាស់ទ្រព្យសកម្មដើម្បីស្វែងរកប្រាក់ចំណូលទាបជាងឆ្នាំមុន ។

### ៣.៣.៤.អនុបាតសាធនភាព ( Solvency Ratio )

អនុបាតសាធនភាព គឺសំដៅទៅលើភាពស្ថិតស្ថេរនៃហិរញ្ញវត្ថុ ដែលធានាទៅលើដំណើរការអាជីវកម្មយូរអង្វែង ហើយត្រូវបានគេប្រើប្រាស់ ដើម្បីប៉ាន់ប្រមាណពីលទ្ធភាពសងបំណុលរបស់ អង្គភាពក្នុងរយៈពេលវែង។

អនុបាតនេះធ្វើការវាយតម្លៃឲ្យឃើញថាបំណុលសរុបរបស់អង្គភាពស្ថិតនៅក្នុងស្ថានភាពល្អដែលអាចគ្រប់គ្រងបំណុលបានឬទេ?

### ៣.៣.៤.១.អនុបាតបំណុលសរុប ( Debt Ratio )

តាមរយៈអនុបាតនេះ គឺជាផលធៀបរវាងបំណុលសរុបជាមួយនឹងទ្រព្យសកម្មសរុបប្រសិនបើផលធៀបបានបង្ហាញនូវលទ្ធផលតូចជាងមួយភាគពីរ (  $X < 1/2$  ) មានន័យថា ទ្រព្យសកម្មរបស់ធនាគារភាគច្រើនគឺទទួលបានតាមរយៈម្ចាស់ទុន។ប៉ុន្តែផ្ទុយមកវិញបើសិនអនុបាតនេះ ធំជាងមួយភាគពីរ (  $X > 1/2$  ) នោះទ្រព្យសកម្មរបស់ធនាគារភាគច្រើនគឺទទួលបានតាមរយៈបំណុល។ នៅពេលអនុបាតនេះកាន់តែខ្ពស់មានន័យថាធនាគារអាចប្រឈមមុខទៅនឹងហានិភ័យនៃភាពងាយស្រួលបំបែកជាសាច់ប្រាក់ ( Liquidity ) ប្រសិនបើម្ចាស់បំណុលចាប់ផ្តើមទារត្រលប់វិញនូវប្រាក់បញ្ញើរបស់ពួកគេ ឬប្រាក់ដែលពួកគេឲ្យខ្ចី។ ប៉ុន្តែវាបានបង្កប់នូវអត្ថន័យល្អផងដែរថាធនាគារមានការគ្រប់គ្រងល្អដោយចេះប្រើប្រាស់នូវប្រភពហិរញ្ញប្បទាន ពីខាងក្រៅបានល្អ។

$$\text{Total Debt Ratio} = \frac{\text{Total Debt}}{\text{Total Assets}}$$

|         | Title             | 2018          | 2017          |
|---------|-------------------|---------------|---------------|
| 1       | Total Liabilities | 4,708,744,130 | 4,377,543,740 |
| 2       | Total Asset       | 5,524,528,521 | 5,121,724,469 |
| (1)/(2) | Debt Ratio        | 85.23%        | 85.47%        |

តាមការវិភាគឃើញថា អនុបាតខាងលើនេះបានបង្ហាញពី៖ ក្នុងឆ្នាំ២០១៧ បំណុលរបស់ធនាគារ ធៀបនឹងទ្រព្យសកម្មគឺ៨៥,៧៧% មានន័យថា រាល់១០០ដុល្លារ នៃការវិនិយោគទ្រព្យសកម្ម ធនាគារមានបំណុល ៨៥,៧៧ដុល្លារ។ ចំណែកក្នុងឆ្នាំ២០១៨ រាល់១០០ដុល្លារ នៃការវិនិយោគទ្រព្យសកម្ម ធនាគារមានបំណុល ៨៥,២៣ដុល្លារ គឺប្រើប្រាស់បំណុលតិចជាងឆ្នាំ២០១៧ ចំនួន ០,៥៤ដុល្លារ។

### ៣.៣.៤.២.មេគុណមូលធន (Equity Multiplier)

មេគុណមូលធន គឺជាអនុបាតនៃអនុភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន (Financial Leverage) ដែលអាចវាស់វែងពីចំនួននៃទ្រព្យសកម្មដែលទទួលបាន តាមរយៈការផ្តល់មូលធនដោយម្ចាស់ភាគហ៊ុន។ ផលធៀបនេះថែមទាំងបង្ហាញពី កម្រិតនៃបំណុលដែលត្រូវបានប្រើដើម្បីទទួលបានទ្រព្យសកម្មទាំងនោះផងដែរ។

|         | Title             | 2018          | 2017          |
|---------|-------------------|---------------|---------------|
| 1       | Total Asset       | 5,524,528,521 | 5,121,724,469 |
| 2       | Total Equity      | 815,784,391   | 744,180,729   |
| (1)/(2) | Equity Multiplier | 6.77          | 6.88          |

តាមរយៈផលធៀបនេះយើងឃើញថានៅក្នុងឆ្នាំ២០១៧ មេគុណមូលធនស្មើនឹង ៦,៨៨ មានន័យថាទ្រព្យសកម្មសរុបស្មើត្រឹមតែ ៦,៨៨ដង នៃមូលធនសរុបតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយផលធៀបនេះមានការថយចុះមកដល់ ៦,៧៧ ក្នុងឆ្នាំ២០១៨ ដែលមានថយចុះ ០,១១ ដង ធៀបនឹងឆ្នាំ ២០១៧ ដែលអាចអោយយើងសន្និដ្ឋានថា ធនាគារប្រើប្រាស់បំណុលទាបជាងឆ្នាំចាស់។

**សន្និដ្ឋាន៖** តាមការសិក្សាអនុបាតបំណុលសរុបនិងមេគុណមូលធន យើងឃើញថាធនាគារប្រើប្រាស់បំណុល ទាបជាងឆ្នាំចាស់ ឬអាចនិយាយម្យ៉ាងទៀតថា លទ្ធភាពសងបំណុលរបស់ធនាគារមានការ កើនឡើងបន្តិច នៅក្នុងករណីសេដ្ឋកិច្ចមានបញ្ហា។

### ៣.៤.ការវិភាគតាម Du Pont<sup>7</sup>

នៅពេលដែលយើងបានពិនិត្យលើការវិភាគតាមប្រព័ន្ធ Du Pont យើងនឹងសិក្សាទៅលើសមីការDu Pont ដែលជាសមីការមួយដែលគេនិយមប្រើប្រាស់សម្រាប់ធ្វើការវិភាគរបាយ

<sup>7</sup> លោកគ្រូ ព្រំ សុគុណ, Fundamentals of Corporate Financial I 2017, ទំព័រ 42

ការណ៍ហិរញ្ញវត្ថុ។ សមីការ Du Pont ត្រូវបានគេអោយឈ្មោះតាមក្រុមហ៊ុន Du Pont ដែលជាក្រុមហ៊ុនធ្វើឲ្យសមីការនេះពេញនិយមក្នុងការប្រើប្រាស់។

សមីការ Du Pont ប្រាប់យើងថាមានកត្តាបីដែលមានឥទ្ធិពលលើ Return on Equity :

១. ប្រសិទ្ធភាពប្រតិបត្តិការ (វាស់វែងដោយភាពលំអៀងនៃប្រាក់ចំណេញពិត)

២. ប្រសិទ្ធភាពនៃការប្រើប្រាស់ទ្រព្យ (វាស់វែងដោយការបង្វិលទ្រព្យសរុប)

៣. អានុភាពហិរញ្ញវត្ថុ (វាស់វែងដោយមេគុណមូលធន)

$$\text{Return on Equity} = \text{Profit Margin} \times \text{Total Asset Turnover} \times \text{Equity Multiplier}$$

$$\text{ROE} = \text{PM} \times \text{TAT} \times \text{EM}$$

តាមរយៈសមីការខាងលើ យើងឃើញថា Return on Equity អាចប្រែប្រួលកើនឡើងឬថយចុះ វាអាស្រ័យទៅលើបរិមាណនៃបំណុល គុណភាពទ្រព្យសកម្ម និងការគ្រប់គ្រងចំណាយរបស់ធនាគារ។

|             | Title             | 2018   | 2017   |
|-------------|-------------------|--------|--------|
| 1           | PM                | 24.44% | 27.04% |
| 2           | TAT               | 5.98%  | 6.24%  |
| 3           | Equity Multiplier | 6.77   | 6.88   |
| (1)x(2)x(3) | ROE               | 9.89%  | 11.63% |

តាមលទ្ធផលខាងលើបានឆ្លុះបញ្ចាំងពីការវិភាគតាម Du Pont យើងឃើញថាការប្រែប្រួល ROE ដូចបានបញ្ជាក់ដូចខាងក្រោម៖

តាមរយៈតារាងខាងលើបានបង្ហាញថា នៅក្នុង ឆ្នាំ២០១៧ ផលចំណេញធៀបមូលធនស្មើ ១១,៦៣% មានន័យថា រាល់ ១០០ដុល្លារនៃមូលធន ធនាគារបង្កើតប្រាក់ចំណេញបាន ១១,៦៣ដុល្លារ រីឯនៅក្នុងឆ្នាំ២០១៨ ផលចំណេញធៀបមូលធនស្មើ ៩,៨៩% រាល់ ១០០ដុល្លារនៃមូលធន ធនាគារបង្កើតប្រាក់ចំណេញបាន ៩,៨៩ ដុល្លារ។ ការធ្លាក់ចុះនេះបណ្តាលមកពីនៅឆ្នាំ ២០១៨



ធនាគារប្រើប្រាស់បំណុលទាបជាង ហើយការគ្រប់គ្រងទ្រព្យសកម្ម និងការគ្រប់គ្រងចំណាយប្រតិបត្តិការមិនសូវមានប្រសិទ្ធភាពបើធៀបនឹងឆ្នាំ ២០១៧។

### ៣.៥.ការវិភាគតាមអនុបាតហានិភ័យ ( Risk Ratio Analysis )

សំរាប់ធនាគារវិភាគហានិភ័យ គឺជាភាពមិនប្រាកដប្រជាដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ខ្លះៗ

#### ៣.៥.១.ការវិភាគហានិភ័យឥណទាន( Credit Risk )

ហានិភ័យឥណទាន គឺជាលទ្ធផលដែលទ្រព្យសម្បត្តិរបស់ធនាគារ ជាពិសេសប្រាក់កម្ចីនឹងធ្លាក់តម្លៃ ឬប្រហែលទៅជាគ្មានតំលៃ និងចំណូលការប្រាក់ធ្លាក់ចុះបើប្រៀបធៀបទៅនឹងតំលៃទីផ្សារ។ ដោយសារតែធនាគារមានមូលធនរបស់ខ្លួនតិចតួច (មានបំណុលច្រើន) បើប្រៀបធៀបទៅនឹងទ្រព្យសកម្មសរុប ដែលប្រាក់កម្ចីមិនអាចប្រមូលមកវិញបានក៏អាចជាមូលហេតុដែលបណ្តាលឲ្យធនាគារទាំងមូលត្រូវដួលរលំឬក្ស័យធន។ នៅក្នុងការវាស់វែងហានិភ័យឥណទាន ត្រូវបានគណនាតាមអនុបាតមួយមានរូបមន្តដូចខាងក្រោម៖

$$\text{Credit Risk} = \frac{\text{Provision for Loan loss}}{\text{Total Net Loan}}$$

|         | Title                                                                                      | 2018          | 2017          |
|---------|--------------------------------------------------------------------------------------------|---------------|---------------|
| 1       | Net provision for loan losses, balances with other banks and off balance sheet commitments | 39,214,962    | 35,029,852    |
| 2       | Loans and Advance                                                                          | 3,378,669,215 | 2,939,873,756 |
| (1)/(2) | Loan to Deposit Ratio                                                                      | 1.16%         | 1.19%         |

តាមការគណនាខាងលើបានបង្ហាញថា នៅឆ្នាំ២០១៧ ហានិភ័យឥណទានមាន១,១៩% មានន័យថារាល់ឥណទាន១០០ដុល្លារ គឺមានឥណទានត្រូវលុបចេញពីបញ្ជីចំនួន១,១៩ដុល្លារ។ ដោយឡែកនៅឆ្នាំ២០១៨ ហានិភ័យឥណទានគឺ ១,១៦% មានន័យថារាល់ឥណទាន១០០ដុល្លារ គឺមានឥណទានដែលខូចត្រូវលុបចេញពីបញ្ជីចំនួន១,១៦ដុល្លារ គឺថយចុះចំនួន០.០៣%។

**៣.៥.២.ការវិភាគហានិភ័យសន្ទនីយភាព (Liquidity Risk)**

ធនាគារមានការព្រួយបារម្ភចំពោះគ្រោះថ្នាក់ ដែលធនាគារគ្មានប្រាក់គ្រាប់គ្រាន់ និងសមត្ថភាពខ្ចីប្រាក់ពីប្រភពផ្សេងៗ ដើម្បីជំនួស និងបំពេញនូវការដកប្រាក់ និងការខ្ចីប្រាក់របស់អតិថិជន និងតម្រូវការប្រើប្រាស់ផ្សេងៗទៀត ដោយត្រូវប្រឈមមុខទៅនឹងហានិភ័យសន្ទនីយភាព ធនាគារក៏ប្រហែលត្រូវបង្ខំចិត្តខ្ចីប្រាក់ពីប្រភពផ្សេងៗជាបន្ទាន់ ដោយមានអត្រាការប្រាក់ខ្ពស់ដើម្បីបំពេញតម្រូវការរបស់ខ្លួន ប្រការនេះអាចធ្វើអោយប្រាក់ចំណេញរបស់ខ្លួន ដែលជាធនាគារមានការថយចុះ។ ធនាគារមួយចំនួនតូច ធ្លាប់ជួបប្រទះជាក់ស្តែងនូវការគ្មានប្រាក់គ្រប់គ្រាន់សម្រាប់អតិថិជន ដូចនេះពួកគេមានការយល់ឃើញថាប្រាក់ ដែលត្រូវការជាបន្ទាន់អាចរកបានពីធនាគារផ្សេងៗ។ ចំពោះការវិភាគសន្ទនីយភាពដើម្បីបញ្ចៀសនូវការដកប្រាក់ក្នុងករណីបន្ទាន់នេះមានអនុបាតដែលគណនាតាមរូបមន្តដូចខាងក្រោម៖

$$\text{Liquidity Risk} = \frac{\text{Net Loan}}{\text{Total Assets}}$$

|         | Title             | 2018          | 2017          |
|---------|-------------------|---------------|---------------|
| 1       | Loans and Advance | 3,378,669,215 | 2,939,873,756 |
| 2       | Total Asset       | 5,524,528,521 | 5,121,724,469 |
| (1)/(2) | Liquidity Risk    | 61.16%        | 57.40%        |

តាមរយៈលទ្ធផលខាងលើបង្ហាញថា៖ នៅឆ្នាំ២០១៧ ផលធៀបរវាងឥណទានសុទ្ធ និងទ្រព្យសកម្មសរុបគឺ ៥៧,៤០% មានន័យថា ១០០ដុល្លារ នៃការវិនិយោគទ្រព្យសកម្មដែលធនាគារអាចផ្តល់ឥណទាន ៥៧,៤០ដុល្លារ។ ដោយឡែកនៅឆ្នាំ២០១៨ ផលធៀបរវាងឥណទានសុទ្ធ និងទ្រព្យសកម្មសរុបគឺ ៦១,១៦% មានន័យថា ១០០ដុល្លារ នៃការវិនិយោគទ្រព្យសកម្ម ធនាគារអាចផ្តល់ឥណទាន ៦១,១៦ដុល្លារដែលមានការកើនឡើងក្នុងអត្រា៣,៧៦%។

ការកើនឡើងនេះវាជាលទ្ធផលនៃការសំរាប់ធនាគារដោយចេះគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួនបានល្អក្នុងការស្វែងរកប្រាក់ចំណូល ហើយវាក៏មានហានិភ័យខ្លះផងដែរ នៅពេល

ធនាគារប្រើប្រាស់ទ្រព្យសកម្មច្រើនពេកក្នុងការផ្តល់ឥណទាន ដែលវាបង្កជាហានិភ័យសន្ទនីយភាពដល់ធនាគារ។

### ៣.៥.៣. ហានិភ័យសាធនភាព (Solvency Risk)

ហានិភ័យសាធនភាព គឺជាហានិភ័យដែលធនាគារមានការខ្វះខាតចំពោះហានិភ័យដែលទាក់ទងទៅនឹងការទូទាត់បំណុលរយៈពេលវែង។ ប្រសិនបើធនាគារមាននៅប្រាក់កម្ចី ដែលគេមិនសងក្នុងបរិមាណច្រើនរួមជាមួយនិងការធ្លាក់ចុះនៃតម្លៃភាគហ៊ុន ដែលធនាគារបានវិនិយោគទៅអោយធនាគារទទួលបាននៅការខាតបង់យ៉ាងសន្ធឹកសន្ធាប់ ដែលអាចនាំទៅរកការក្ស័យធនបាន។ ចំណែកឯអ្នកផ្ញើប្រាក់ ដែលគ្រាន់ការធនារ៉ាប់រងមានការប្រថុយប្រថានខ្ពស់ក្នុងការបាត់បង់នៅប្រាក់បញ្ញើរបស់ខ្លួនផងដែរ។ នៅក្នុងការវាស់វែងហានិភ័យនេះគេប្រើប្រាស់នៅអនុបាតដូចខាងក្រោម៖

$$\text{Solvency Risk} = \frac{\text{Equity Capital}}{\text{Total Assets}}$$

|         | Title         | 2018          | 2017          |
|---------|---------------|---------------|---------------|
| 1       | Total Equity  | 815,784,391   | 744,180,729   |
| 2       | Total Asset   | 5,524,528,521 | 5,121,724,469 |
| (1)/(2) | Solvency Risk | 14.77%        | 14.53%        |

តាមរយៈលទ្ធផលខាងលើបង្ហាញថា នៅឆ្នាំ២០១៧ ផលធៀបរវាងមូលធិទ្រព្យម្ចាស់ និងទ្រព្យសកម្មសរុបមាន ១៤.៥៣% មានន័យថា ១០០ដុល្លារ នៃការវិនិយោគទ្រព្យសកម្មមានមូលធិទ្រព្យម្ចាស់ ១៤.៥៣ដុល្លារ។ ដោយឡែកនៅឆ្នាំ២០១៨ ផលធៀបរវាងមូលធិទ្រព្យម្ចាស់ និងទ្រព្យសកម្មសរុបគឺ១៤.៧៧% មានន័យថា ១០០ដុល្លារ នៃការវិនិយោគទ្រព្យសកម្មមានមូលធិទ្រព្យម្ចាស់ ១៤.៧៧ដុល្លារ ដែលមានការកើនឡើងក្នុងអត្រា០.២៤%។

**សន្និដ្ឋាន៖** តាមការសិក្សាលើអនុបាតអនុបាតហានិភ័យទាំងបីខាងលើ ធ្វើអោយសន្និដ្ឋានបានថាធនាគារគ្រប់គ្រងហានិភ័យឥណទានបានល្អជាងឆ្នាំចាស់ រីឯការបង្វិលទ្រព្យសកម្មទៅជា

ឥណទានមានការឡើងបន្តិច។ ម្យ៉ាងទៀត នៅឆ្នាំ ២០១៨ ធនាគារប្រើប្រាស់មូលធនដើម្បីវិនិយោគលើទ្រព្យសកម្មកាន់តែច្រើន មានន័យថាប្រើប្រាស់បំណុលទាបដែលធ្វើអោយមានហានិភ័យសោធនភាពធ្លាក់ចុះ។

### ៣.៦. លទ្ធផលនៃការស្រាវជ្រាវ

បន្ទាប់ពីបានធ្វើការសិក្សាវាយតម្លៃ និងការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ឆ្នាំ២០១៨ ធៀបនឹងឆ្នាំ ២០១៧ ដោយប្រើប្រាស់នូវវិធីសាស្ត្រទាំងបីរួមមកយើងខ្ញុំអាចទាញបានចំណុចខ្លាំងនិង ចំណុចខ្សោយដូចខាងក្រោម៖

#### ៣.៦.១. ចំណុចខ្លាំង

- ការគ្រប់គ្រងលើសាច់ប្រាក់ក្នុងដៃបានល្អ សំរាប់បង្វិលជូនអតិថិជននៅពេលអតិថិជនត្រូវការសាច់ប្រាក់បន្ទាន់។
- ការស្វែងរកប្រាក់ចំណេញបានពីចំណូលមិនមែនជាការប្រាក់ គឺមានការកើនឡើងខ្ពស់បើធៀបនឹងឆ្នាំចាស់។
- ចំពោះការបញ្ចេញឥណទានទៅអោយអតិថិជនបានច្រើន ប៉ុន្តែការគ្រប់គ្រងលើហានិភ័យឥណទានមានកំរិតទាប។
- ការប្រើប្រាស់បំណុលរយៈពេលវែង ក្នុងការវិនិយោគលើទ្រព្យសកម្ម មានកំរិតទាបជាងមុន។
- ធនាគារមានសាច់ប្រាក់ច្រើនសម្រាប់សង អតិថិជនក្នុងករណីចាំបាច់ណាមួយ។

#### ៣.៦.២. ចំណុចខ្សោយ

- ប្រសិទ្ធភាពក្នុងការផ្តល់ឥណទានទៅអោយអតិថិជនមានកំរិតទាបដែល ធ្វើអោយសាច់ប្រាក់ក្នុងដៃនៅសល់ច្រើន បណ្តាលអោយមាន ប្រាក់ចំណូលពីការប្រាក់ទាប។
- ការគ្រប់គ្រងទ្រព្យសកម្មសំរាប់ប្រើប្រាស់ ក្នុងការស្វែងរកប្រាក់ចំណូលមានការ ថយចុះបើធៀបនឹងឆ្នាំមុន។
- ការប្រើប្រាស់មូលធនម្ចាស់ទ្រព្យ (ROE) គ្មានប្រសិទ្ធភាពដើម្បីស្វែងរកប្រាក់ចំណេញបណ្តាលអោយការគ្រប់គ្រងទ្រព្យសកម្ម និងចំណាយមិនសូវមានប្រសិទ្ធភាព។
- សមត្ថភាពសងបំណុលរយៈពេលខ្លីរបស់ធនាគារមានការថយចុះជាងឆ្នាំមុន។

**សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍**

**១. សេចក្តីសន្និដ្ឋាន**

ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និង វិភាគលើរបាយការណ៍ហិរញ្ញវត្ថុព្រមទាំងអង្កេតទៅលើសកម្មភាពអាជីវកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាពិសេសទៅលើ ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរួមក្នុងទទួលបាននេះបានផ្តល់ជាចំណេះដឹង ក៏ដូចជាបានឆ្លើយតបទៅនឹងចំណោទបញ្ហារបស់ពួកខ្ញុំដែលបានសាកសួរដែលអាចអោយ យើងរកឃើញនូវតម្លាភាពទៅលើចំណុចវិជ្ជមាននិង អវិជ្ជមានមួយចំនួនក្នុងដំណើរការអាជីវកម្ម និងយុទ្ធសាស្ត្រដែលធនាគារបានប្រើប្រាស់ ក្នុងការធ្វើប្រតិបត្តិការជាងពីរទសវត្សរ៍។ នាពេលបច្ចុប្បន្នយើងឃើញថាធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារក្នុងស្រុកមួយដែលឈានមុខគេនិងពង្រឹងបណ្តាញប្រតិបត្តិការទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ភូមា ឡាវ ។

តាមការវិភាគទិន្នន័យរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី រួមក្នុងបាន ស្វែងអោយឃើញថាដំណើរការអាជីវកម្មរបស់ធនាគារ ដែលបានបង្ហាញពីចំណុចវិជ្ជមានមួយចំនួនផងដែរ។ ចំពោះចំណុចវិជ្ជមានធនាគារបានបង្កើន ប្រសិទ្ធភាពក្នុងការគ្រប់គ្រងលើសាច់ប្រាក់ក្នុងដៃរបស់ខ្លួនបានល្អប្រសើរជាងមុន។ ចំណែកក្រឡេកមកមើលការផ្តល់ ឥណទានរបស់ធនាគារបានច្រើន ថែមទាំងការគ្រប់គ្រងហានិភ័យឥណទានមានប្រសិទ្ធភាពជាងមុន។

ទន្ទឹមនឹងការភាពវិជ្ជមាន ក៏ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្ហាញពីចំណុចអវិជ្ជមានមួយចំនួនទៅលើ ការគ្រប់គ្រងទ្រព្យសកម្ម ការគ្រប់គ្រងចំណាយ ការគ្រប់គ្រងមូលធនម្ចាស់ទ្រព្យ និងការគ្រប់គ្រងបំណុលរយៈពេលវែងដែលបណ្តាលអោយមានការកាត់ប្រាក់ចំណេញរបស់ខ្លួន។

**១. ការផ្តល់អនុសាសន៍**

ឆ្លងកាត់តាមការសិក្សាស្រាវជ្រាវដោយផ្ទាល់ និងការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ីទីស្នាក់ការកណ្តាលរួមក្នុង យើងខ្ញុំសូមធ្វើការអនុញ្ញាតផ្តល់នូវមតិយោបល់ខ្លះៗ ដើម្បីធ្វើការពិចារណាមួយចំនួនលើចំណុចខ្សោយដែលអាចធ្វើឱ្យ ធនាគារយកមកសិក្សាបន្ថែមពីលើ ដើម្បីធ្វើឱ្យការគ្រប់គ្រងលើការរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារបានល្អនិងមានប្រសិទ្ធភាព ធនាគារគួរគប្បី ៖

- គួរបង្កើនការប្រើប្រាស់ទ្រព្យសកម្មអោយមានប្រសិទ្ធភាព ដើម្បីស្វែងរកប្រាក់ចំណេញអោយបានច្រើនជាងមុន។

- គួរតែពង្រឹងទៅលើការគ្រប់គ្រងចំណាយ ទ្រព្យសកម្ម និង បំណុលរយៈពេលវែង អោយមានប្រសិទ្ធិ។
- ជាពិសេសអ្នកគ្រប់គ្រងគួរតែកាត់បន្ថយចំណាយ ហើយគួរតែមានវិធានការក្នុង ការប្រើប្រាស់សាច់ប្រាក់អោយបានល្អ។

**ឯកសារយោង**

## **ឯកសារយោង**

### **១. សៀវភៅ**

- របាយការណ៍ឆ្នាំ២០១៨ , ប៉ូស្តសនា វីរៈបុត្រ ,ទំព័រ ៦
- ធនាគារជាតិនៃកម្ពុជា, ឆ្នាំ២០១៥ “របាយការណ៍ស្តីពីធនាគារជាតិនៃកម្ពុជា ” ទំព័រទី៦
- International Monetary Fund, Brunner. Allan D. June 21, 2004
- Deloitte Center, ឆ្នាំ២០១៤ សៀវភៅ ធនាគារឯកទេស
- R. Willian F.Haka S.Bettner V.Carcekkko, Financial Accounting, 2008, 13<sup>th</sup> Edition, Page 635
- Peter S.Rose and Sylvia C.Hudgins, Bank Management and Financial Services, (The MsGraw-Hill International Edition 2010), 8<sup>th</sup> Edition, 174)
- Peter S.Rose and Sylvia C.Hudgins, Bank Management and Financial Services, (The MsGraw-Hill International Edition 2010), 8<sup>th</sup> Edition, 171)
- លោកគ្រូ ព្រ៉ាំ សុគុណ, Fundamentals of Corporate Financial I 2017,ទំព័រ 42

### **២. វិបសាយ**

- <http://www.worldbank.org>country>cambodia>,retrieved date (02/04/2019)
- <http://www.nbc.org.kh>
- <http://www.investopedia.com/terms/b/bank.asp#ixzz47y2fM6Y7> (ចូលមើលថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០១៨)
- គេហទំព័រ វីគីភីឌា, មុខងារធនាគារពាណិជ្ជ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦
- <http://www.acledabank.com.kh>



**ឧបសម្ព័ន្ធទី១  
គោលគុណ្យការ  
២០១៧ - ២០១៨**

**ឧបសម្ព័ន្ធទី២  
ការងារទូទៅ  
២០១៧ - ២០១៨**

**ឧបសម្ព័ន្ធទី៣  
របាយការណ៍លំហូរសាច់  
ប្រាក់  
២០១៧ - ២០១៨**

**ឧបសម្ព័ន្ធទី៤  
របាយការណ៍បម្រែបម្រួល  
មូលធន  
២០១៧ - ២០១៨**

**ឧបសម្ព័ន្ធទី៥  
គណបក្សសមរង្ស៊ី  
និងរបាយការណ៍  
បឋមឆ្នាំ២០១៧ - ២០១៨**

လေ့လာမှုများ

**ជំពូកទី១៖ រំលឹកច្រើន**

**ជំពូកទី២៖**

**ស្ថានភាពទូទៅរបស់  
បណ្តាញ អេស៊ីប៊ីជា  
តំណាង**



**ជំពូកទី៣៖**  
**ការវិនិច្ឆ័យចោលការណ៍**  
**ហិរញ្ញវត្ថុ**

**សេចក្តីសន្និដ្ឋាន និងការ  
ផ្តល់អនុសាសន៍**